



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី១៩ លេខ០៣

ថ្ងៃអាសទី០១ ឆ្នាំ២០១៩

កាត់កិច្ច

ច្បាប់ចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារធាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

ប្រតិករ

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ២៥-១២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៤៣ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ១ ៤២៥ រូប នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតខ្ពស់ នៅក្រសួងអប់រំ យុវជន និងកីឡា (តមកពី រាជកិច្ចលេខ ០២) ២៦១
- ២៦-១២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៤៩ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កញ្ញា និងព្រះសង្ឃ ចំនួន ៦៩ រូប/អង្គ ៣២១
- ២៧-១២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៥០ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សា ក្រសួងព័ត៌មាន ៣៣ រូប ៣២៣
- ២៧-១២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៥១ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សា ក្រសួងព័ត៌មាន ៤៧ រូប ៣២៥
- ២៧-១២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៥២ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តម **ខេត ពុទ្ធា** ជាទីប្រឹក្សាអមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មាន ឋានៈស្នើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ៣២៨
- ២៧-១២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៥៣ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ជា ទីប្រឹក្សាអមក្រសួងយុត្តិធម៌ ១២ រូប ៣២៩
- ២៧-១២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៥៤ ស្តីពី ការតម្លើងឋានៈ ដល់មន្ត្រីរាជការ នៃ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចំនួន ០៣ រូប ៣៣១
- ២៧-១២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៥៥ ស្តីពី ការផ្តល់ឋានៈ សាស្ត្រាចារ្យ ក្នុងវិស័យ ការពារជាតិ ដល់ឯកឧត្តមនាយឧត្តមសេនីយ៍ **ជាំ តារា** សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ ៣៣២

ខ

II-រាជរដ្ឋាភិបាល

១-អនុក្រឹត្យ

០៩-០១-២០១៩	-អនុក្រឹត្យលេខ ១១ អនក្រ.បក ស្តីពី ការកែសម្រួលរចនាសម្ព័ន្ធ ក្របខ័ណ្ឌចាត់តាំង បញ្ជាការដ្ឋានកងរាជអាវុធបត្តិលើផ្ទៃប្រទេស	៣៣៣
២៥-១២-២០១៨	-អនុក្រឹត្យលេខ ១២៣២ អនក្រ.តត ស្តីពី ការជូនមេដាយសុវត្ថិភាព	៣៣៦
២៥-១២-២០១៨	-អនុក្រឹត្យលេខ ១២៣៣ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៣៤០
២៥-១២-២០១៨	-អនុក្រឹត្យលេខ ១២៣៤ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៣៥៨
២៥-១២-២០១៨	-អនុក្រឹត្យលេខ ១២៣៥ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៣៦០

២-សេចក្តីសម្រេច

៣១-១២-២០១៨	-សេចក្តីសម្រេចលេខ ១០០ សសរ ស្តីពី ការដាក់ឱ្យអនុវត្តគំរូអនុក្រឹត្យស្តីពី ការបង្កើត គ្រឹះស្ថានសាធារណៈរដ្ឋបាល	៣៦៥
------------	---	-----

៣-សារាចរណែនាំ

១៧-០១-២០១៩	-សារាចរណែនាំលេខ ០២ សរណន ស្តីពី ការចាត់វិធានការថែរក្សាទឹកទុក	៣៨៧
------------	---	-----

III-ការងារបណ្តាញក្រសួង

ទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម

២២-០៨-២០១៨	-ប្រកាសលេខ ២៧៦ ឧស.កឧ.ប្រក ០៨ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ប៊ីយូធីហ្វិល ស្រ្តីង ហ្វូតវែរ បង្កើតរោងចក្រ ផលិតស្បែកជើង	៣៨៨
------------	--	-----



ព្រះរាជក្រឹត្យ

តមកពីរាជកិច្ចលេខ ០២

យើង

នស/រកត/១២១៨/២០១៩

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៨២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្រើងហេនឌូរស៊ីក្តី និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ១ ៤២៥ រូប នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តមនៅក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ ៖

- ១- លោក **ត្រាស់ ឡាន់** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ៤
- ២- លោក **សេន ច័ន្ទ្យា** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៣- លោក **ឡាន សាឡើង** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
- លោកស្រី **ចៅ ច័ន្ទសោ** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
- លោក **ខែន សុភាស័ណ្ណ** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦



៥៣៩ - លោកស្រី	ម៉ុង ចាន់តុ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៥៤០ - លោក	អេង ចៀង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៥៤១ - លោក	អ៊ឹម សុជាតិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៥៤២ - លោក	យួន សំរោត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៥៤៣ - លោកស្រី	រស់ សុខន្ទារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៥៤៤ - លោក	ទិត សំណាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៥៤៥ - លោកស្រី	ឡុង ច័ន្ទសោភ័ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៥៤៦ - លោក	ម៉េង ស៊ីម៉ាណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
៥៤៧ - លោក	គុយ វឌ្ឍនៈ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
៥៤៨ - លោក	រស់ ឈានវិទ្យា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
៥៤៩ - លោក	ងង ម៉ីនហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៥៥០ - លោក	ទ័យ សៅមុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៥៥១ - លោក	លោក យ៉ុង ភេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៥៥២ - លោកស្រី	ឡៅ គុណាម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៥៥៣ - លោក	ស៊ឹម បណ្ណិត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៥៥៤ - លោក	ឌី សុខន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៥៥៥ - លោក	ហិរត ខុច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦



អ៊ុំ គូ

- ១៤១៩- លោក **ម៉ែន ស៊ីថាត** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ១៤២០- លោកស្រី **អ៊ឹម ភាន់ថា** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ១៤២១- លោក **ខៀវ ផន** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
- ១៤២២- លោក **ម៉ៅ ធី** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
- ១៤២៣- លោក **សៀង សុផ្លុយទូល** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
- ១៤២៤- លោក **សេង សែន** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
- ១៤២៥- លោក **វិណ វិលម** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខាតទៅ។

លេខ ១៤១៩ ១៤២៥

(Signature)
នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

(Signature)
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ
យើង

នស/រកត/១២១៨/១៤៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជណាម

នូវ

ក-គ្រឿងឥស្សរិយយស **ព្រះរាជានាមចក្រកម្ពុជា** ថ្នាក់ **មហាសេរីវង្សន៍**៖

- | | |
|--------------------------|-------------------------|
| ១-ព្រះញាណសិវ ស៊ីម សឃុំ | ២-ឯកឧត្តម ល្វើង ម៉ីនធឿន |
| ៣-លោក ឡេង ស៊ីមធុន | ៤-លោក សៅស៊ាន ជេស្តារ |
| ៥-លោក ឈឹក នាត | ៦-លោក សាន់ មុនីវង្សន៍ |
| ៧-លោក លី ធី | ៨-លោក ឆួយ បញ្ញា |
| ៩-លោក សុរ ហុកនាយ | ១០-លោក គី ប័ន្ទស៊ី |
| ១១-លោក ចាន់ ឧត្តមណារិទ្ធ | ១២-លោក ជុំ គីមឈុន |
| ១៣-លោក ម៉ុំ ឌីណា | ១៤-លោក គុ ស៊ីវ៉ាន់សាវ៉ា |
| ១៥-លោក សុខ ប័ន្ទស៊ី | ១៦-លោក ល្វើង មុនីវង្សន៍ |
| ១៧-លោក ម៉េង សុវណ្ណណូ | ១៨-លោក ឃុន វណ្ណា |
| ១៩-លោក ព្រុំ ប័ន្ទឧត្តម | ២០-លោក គីម យុវី |
| ២១-លោកស្រី ហាន ថារី | ២២-លោក សេង សុជាតិ |

ខ-គ្រឿងឥស្សរិយយស **សុវត្តារា** ថ្នាក់ **មហាសេរីវង្សន៍**៖

- | | |
|---------------------------------------|------------------------------|
| ១-ព្រះព្រះទេពសិរិសោភ័ណ សៀង ខៈមុនីវង្ស | ២-ព្រះគ្រូប្បវេណី សំ ច័ន្ទថា |
| ៣-ឯកឧត្តម ហេង មុនី | ៤-លោកជំទាវ សាន ថារី |
| ៥-លោកជំទាវ ហាន អេត្រា | ៦-លោក យូ សុខខេង |
| ៧-លោក ខាន់ សុផល | ៨-លោក ឃុន យា |
| ៩-លោកជំទាវ ណែ សិល | ១០-លោក ញឹក ម៉ីនលេង |
| ១១-លោក យូ ហេង | ១២-លោក រេន គីមរេន |

គ-គ្រឿងឥស្សរិយយស **មុនីសារាភ័ណ្ណ** ថ្នាក់ **មហាសេរីវង្សន៍**៖

- | | |
|---------------------------------|--------------------------------|
| ១-ព្រះតេជគុណយោសធម្ម ឃឿន សុខឃី | ២-ព្រះមហាជោតិធម្មោ ព្រេង ជេតិវ |
| ៣-ព្រះគ្រូមេត្តាបាលោ យិន ម៉េងលី | ៤-ឯកឧត្តម ផល សុភ័ក្រ |
| ៤-លោក ម៉េង ហេង | ៦-កញ្ញា នាយ ឌីពង្ស |
| ៥-លោក ទួន សុថា | ៨-លោក សុខ ស៊ីយ |
| ៦-លោក ស ឌួង | |



យ-គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនីយឧត្តមៈ

១-H.E ALEXY V. CHEPA

២-Mr. SARUT CHOSOONGNERN

៣-Mr. PANITHAN CHOKCHINDACHAI

៤-Mr. TED LAWRENCE SUSSMAN

ង-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា:

១-លោក វ៉ាង ម៉ែនៃ

២-លោក ខាន់ ម៉ែង

៣-លោក ជុំ ចាន់សុឡី

៤-លោក ចង់ ចិនៈ

៥-លោក ដូង ស៊ីន

៦-លោក ចាន់ សុធី

៧-កញ្ញា ផុន បញ្ញា

៨-លោក ទឹក សុភ័ក្រ្ត

៩-លោក ខែក ពិសិដ្ឋ

១០-លោក អេង គីណាល់

១១-លោក រ៉ុច សុខេន

១២-លោក ហោ រៀងម៉ីន

១៣-លោក ឡុង តារា

ច-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សម្មន្តី:

១-ព្រះគ្រូវិន័យវិសុទ្ធិមុនី រិត សុធីម

២-លោក គួន សុខនី

៣-លោក គួន សុណា

៤-លោក ធីត ឡុំ

៥-លោក សាង សុតា

៦-លោក រៀង ចាន់ម៉ុណា

៧-លោក រឿន ចាន់សនា

៨-លោក អេង ម៉ីនជា

៩-លោក សុរ សុធា

២០១៧.១៤.១២.១៤៦៤

ស វណ្ណមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/២៤០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៣៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាក្រសួងព័ត៌មាន ៣៣ រូប :

- | | |
|--------------------------|--|
| ១-ឯកឧត្តម ប៊ូ វណ្ណារិទ្ធ | ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ២-ឯកឧត្តម មុត ថាវី | ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៣-ឯកឧត្តម ចៅ សាង | ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៤-ឯកឧត្តម អ៊ុក សំអាត | ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៥-ឯកឧត្តម ញ៉ុង សារិន | ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៦-ឯកឧត្តម ហេង សង្ហា | ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៧-ឯកឧត្តម កែវ សាវី | ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៨-លោកជំទាវ រស់ កណ្តុរី | ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក |
| ៩-ឯកឧត្តម ជ័យ សាផាន | ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក |
| ១០-ឯកឧត្តម សោម សាត | ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក |
| ១១-ឯកឧត្តម លឹម អៀវ | ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន |
| ១២-ឯកឧត្តម ម៉ាន់ សារ៉ាន់ | ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក |
| ១៣-ឯកឧត្តម ចុ ពៅ | ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក |



១៤-ឯកឧត្តម សុខ សារឿន	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
១៥-ឯកឧត្តម ប្រឹក សីហាប្ញូធិ	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
១៦-ឯកឧត្តម ហាស់ សាខុន	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
១៧-លោកជំទាវ តេង សារ៉ែន	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
១៨-ឯកឧត្តម សុខ សុន	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
១៩-ឯកឧត្តម នៅ អ៊ានវ៉ាន	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
២០-លោកជំទាវ នូ ស៊ីណា	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
២១-ឯកឧត្តម ឥន្ទ តារ៉ាធី	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
២២-ឯកឧត្តម មុត សារុន	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
២៣-លោកជំទាវ រស់ សារួន	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
២៤-ឯកឧត្តម មួង សុវត្ថិ	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
២៥-ឯកឧត្តម ពៅ សារិទ្ធ	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
២៦-ឯកឧត្តម ស៊ុន សាខន	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
២៧-លោកជំទាវ ធីត ធីមស្រេង	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
២៨-លោកជំទាវ ធីន សុវណ្ណា	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
២៩-ឯកឧត្តម នាក់ សារ៉ាត	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	
៣០-ឯកឧត្តម ស្វាយ សោភិន	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	បន្ថែមលើមុខងារបច្ចុប្បន្ន
៣១-ឯកឧត្តម សៀង វណ្ណថារ៉ា	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	បន្ថែមលើមុខងារបច្ចុប្បន្ន
៣២-ឯកឧត្តម អុន រាសី	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក	បន្ថែមលើមុខងារបច្ចុប្បន្ន
៣៣-ឯកឧត្តម ហ៊ាន់ សុខលីម	ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ អគ្គនាយក ។	

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក
អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

Handwritten signature

Handwritten signature: សីហាប្ញូធិ

នរោត្តម សីហាប្ញូធិ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មីន ឈន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/៤៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាក្រសួងព័ត៌មាន ៤៧រូប ៖

- | | |
|----------------------------------|--|
| ១-ឯកឧត្តម ឆាន់ ណាត | មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ២-ឯកឧត្តម រឿង ថាវិត្ត | មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៣-លោកជំទាវ ខន សុភមង្គល | មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៤-ឯកឧត្តម អ៊ុយ យាង | មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៥-ឯកឧត្តម ជា ត្រួច | មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៦-ឯកឧត្តម សុខ សារ៉េត | មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៧-ឯកឧត្តម យ៉ែង ណាយ | មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៨-ឯកឧត្តម ច័ន្ទ ប៊ុនរិទ្ធ | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៩-ឯកឧត្តម គង់ ដូង | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ១០-ឯកឧត្តម សំ ពិសិ | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ១១-ឯកឧត្តម ភឹម យ៉ាង | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ១២-លោកជំទាវ ភឹម សុភមង្គល | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |



១៣-ឯកឧត្តម ឈិន យូន	មានឋានៈស្មើ អនុរដ្ឋលេខាធិការ
១៤-ឯកឧត្តម ភាត់ ឈីហុក	មានឋានៈស្មើ អនុរដ្ឋលេខាធិការ
១៥-ឯកឧត្តម ជា សាវុធ	មានឋានៈស្មើ អនុរដ្ឋលេខាធិការ
១៦-លោកជំទាវ ប្រាក់ អេសីរតនា	មានឋានៈស្មើ អនុរដ្ឋលេខាធិការ
១៧-លោកជំទាវ ម៉ែម ជាត្តាឈីណេត	មានឋានៈស្មើ អនុរដ្ឋលេខាធិការ
១៨-ឯកឧត្តម សាម៉ែន បណ្ឌិត្យ	មានឋានៈស្មើ អនុរដ្ឋលេខាធិការ
១៩-ឯកឧត្តម ស៊ី បណ្ឌិត	មានឋានៈស្មើ អនុរដ្ឋលេខាធិការ
២០-លោកជំទាវ ម៉ុក ម៉ុនណារី	មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
២១-ឯកឧត្តម ហាម ចន្ទី	មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
២២-ឯកឧត្តម អឿង ម៉ុនហាត់	មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
២៣-ឯកឧត្តម គា ម៉ុនសេន	មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
២៤-ឯកឧត្តម រៀង សុភ័ក្ត្រ	មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
២៥-លោកជំទាវ ម៉ូ ចាន់ស្រី	មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
២៦-ឯកឧត្តម កង ឌុក	មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
២៧-ឯកឧត្តម សោម បូរ៉ា	មានឋានៈស្មើ អគ្គនាយក
២៨-ឯកឧត្តម ត្រី ម៉ែរឿន	មានឋានៈស្មើ អគ្គនាយក
២៩-ឯកឧត្តម វ៉ាន់ សោតា	មានឋានៈស្មើ អគ្គនាយក
៣០-ឯកឧត្តម ឡាយ ចេងល្បឿង	មានឋានៈស្មើ អគ្គនាយក
៣១-ឯកឧត្តម អឿង សិរី	មានឋានៈស្មើ អគ្គនាយក
៣២-ឯកឧត្តម អឿង ជេដ្ឋ	មានឋានៈស្មើ អគ្គនាយក
៣៣-ឯកឧត្តម មិរ ភុខាង	មានឋានៈស្មើ អគ្គនាយក
៣៤-ឯកឧត្តម កេត លាង	មានឋានៈស្មើ អគ្គនាយក
៣៥-លោកជំទាវ ជី គឹម	មានឋានៈស្មើ អគ្គនាយក
៣៦-ឯកឧត្តម កែវ ផល	មានឋានៈស្មើ អគ្គនាយក
៣៧-ឯកឧត្តម កែវ ពោធិ៍សែន	មានឋានៈស្មើ អគ្គនាយក
៣៨-ឯកឧត្តម សៅ សារិន្ទ	មានឋានៈស្មើ អគ្គនាយក
៣៩-ឯកឧត្តម ធួន សុខុម	មានឋានៈស្មើ អគ្គនាយក
៤០-ឯកឧត្តម ស៊ី ម៉ែរឿន	មានឋានៈស្មើ អគ្គនាយក



- ៤១-ឯកឧត្តម ឈុន ប៊ុនសុខ មានឋានៈស្មើ អគ្គនាយក
- ៤២-ឯកឧត្តម សុខ ជា មានឋានៈស្មើ អគ្គនាយក
- ៤៣-ឯកឧត្តម ស្វាយ កេតតាណា មានឋានៈស្មើ អគ្គនាយក
- ៤៤-ឯកឧត្តម សន ស៊ីនឡេង មានឋានៈស្មើ អគ្គនាយក
- ៤៥-ឯកឧត្តម យ៉ែន ភ៊ុំប មានឋានៈស្មើ អគ្គនាយក
- ៤៦-ឯកឧត្តម សុខ សេវាវរៈ មានឋានៈស្មើ អគ្គនាយក
- ៤៧-ឯកឧត្តម ឆួន សេងហ្វូ មានឋានៈស្មើ អគ្គនាយក ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

លេខ ១៧១ ខ. ១៤៧០

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/១៤៤២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១:** តែងតាំង និងផ្តល់ឋានៈឯកឧត្តម **ទេព ពុទ្ធា** ជាទីប្រឹក្សាអមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ។
- មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

១៧៧២.១៤៤២.១៤៧១

N N
សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/១៤៤៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១: តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាអមក្រសួងយុត្តិធម៌ ១២រូប :

- | | | | |
|----|---------|------------------------|---|
| ១- | ឯកឧត្តម | តុន ពារ | មានឋានៈស្មើ អគ្គនាយក |
| ២- | ឯកឧត្តម | SAKANO ISSEI | មានឋានៈស្មើ អគ្គនាយក ដោយមិនទទួលប្រាក់បំណាច់មុខងារ |
| ៣- | ឯកឧត្តម | សុច សុផាន់ណារ៉ា | មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៤- | ឯកឧត្តម | គី ខេមលីន | មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៥- | ឯកឧត្តម | ច័ន្ទ សត្តា | មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៦- | ឯកឧត្តម | ស៊ីង សារ៉ាត | មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៧- | ឯកឧត្តម | សៀង គង់ | មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៨- | ឯកឧត្តម | សូរ ជានី | មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន |



- ៩- លោកជំទាវ **ម៉ៅ តិរុណា** មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- ១០- ឯកឧត្តម **ទិត សារឿន** មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- ១១- ឯកឧត្តម **ហួត ឈុន** មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- ១២- ឯកឧត្តម **ម៉ែន សុភាព** មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

Handwritten signature

Handwritten signature: ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



Handwritten signature

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/១២២២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨០៥/៣៥៤ ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០០៥ ស្តីពីការកែសម្រួល "គណៈកម្មការ អចិន្ត្រៃយ៍រៀបចំបុណ្យជាតិ-អន្តរជាតិ" ទៅជា "គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ"
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ត្រាស់បង្គាប់

មាត្រា ១ : តម្រើងឋានៈ ដល់មន្ត្រីរាជការ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ :

- ១- ឯកឧត្តម **ណួ សម្បត្ត** ជាមីប្រឹក្សាអម គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានឋានៈស្មើ រដ្ឋមន្ត្រី ។
- ២- ឯកឧត្តម **អ៊ឹម ហ៊ុនឡ** ជាមីប្រឹក្សាអម គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានឋានៈស្មើ រដ្ឋលេខាធិការ ។
- ៣- ឯកឧត្តម **ណែន ក្រឿត** ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ មានឋានៈស្មើ រដ្ឋលេខាធិការ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨

នរោត្តម សីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/១៤៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** ផ្តល់ឋានៈ សាស្ត្រាចារ្យ ក្នុងវិស័យការពារជាតិ ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ **ជា តារា** អត្តលេខ ០០០១៨៣ សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

១៣៧.១៤១៤.១៤៧៤

នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកាសាលបណ្ឌិត **មិន ឈិន**



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១១១ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

**ការកែសម្រួលរចនាសម្ព័ន្ធ ក្របខ័ណ្ឌចាត់តាំង
បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០១ ស្តីពីការកែសម្រួលតួនាទីភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥ អនក្រ.បក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការពារជាតិ
- បានឃើញអនុក្រឹត្យលេខ ៧៧ អនក្រ.បក ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពីភារកិច្ច និងរចនាសម្ព័ន្ធទូទៅនៃកងរាជអាវុធហត្ថ
- បានឃើញអនុក្រឹត្យលេខ១៥៩អនក្រ.បក. ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលរៀបចំឡើងវិញ រចនាសម្ព័ន្ធ ក្របខ័ណ្ឌចាត់តាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១.-

ត្រូវបានកែសម្រួលរចនាសម្ព័ន្ធ ក្របខ័ណ្ឌចាត់តាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដូចខាងក្រោម៖

- ១-សេនាធិការដ្ឋាន
- ២-ស្នងការដ្ឋានកសាងកម្លាំង
- ៣-ស្នងការដ្ឋានស្រាវជ្រាវ ព័ត៌មានសន្តិសុខ
- ៤-ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន
- ៥-ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស
- ៦-ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ
- ៧-ស្នងការដ្ឋានភស្តុភារ

៨-ស្នងការដ្ឋានសម្ភារៈបច្ចេកទេស
៩-វិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល)
១០-មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ)
១១-បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី/ខេត្ត

មាត្រា ២.-

សេនាធិការដ្ឋាន វិទ្យាស្ថាន និងបណ្តាស្នងការដ្ឋានមានឋានៈស្មើនាយកដ្ឋាន។

មាត្រា ៣.-

គូនាទីភារកិច្ច រចនាសម្ព័ន្ធ និងក្របខ័ណ្ឌចាត់តាំងរបស់អង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេស អាស្រ័យដោយក្រសួងការពារជាតិកំណត់។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។


ថ្ងៃពុធ ៤ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៩



បានយកសេចក្តីគោរពជម្រាបជូន **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**
សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី សូមហត្ថលេខា
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្តេចពិជ័យសេនា ឡៅ ប្រាក់

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៥
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងអប់រំ យុវជន និងកីឡា
 អគ្គនាយកដ្ឋានបច្ចេកទេសអប់រំ
 នាយកដ្ឋានបច្ចេកទេសអប់រំ
 ឆ្នាំទី១៧ លេខ ០៣
 រាជកិច្ច ទំព័រ ៣៣៥



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៧ អនក្រ.សក្រ. ៤៤

អនុក្រឹត្យ
ស្តីពីការជូនវេជ្ជបញ្ជាសុវត្ថិភាព
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១. បំពាក់វេជ្ជបញ្ជាសុវត្ថិភាពតាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន៦៧រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមកដូចមានរាយនាមខាងក្រោម ៖

ក-វេជ្ជបញ្ជាសុវត្ថិភាព ថ្នាក់ ធិបតី

- ១-លោក **ហេង ភុសលធុរ្យ** ប្រធានសាខា នៃសាខាពន្ធដារខេត្តកំពង់ចាម
- ២-លោក **រស់ ឥន្ទ្រមុនី** អនុប្រធានសាខា នៃសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ
- ៣-លោក **ភៀន ឡេង** ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ

ខ-វេជ្ជបញ្ជាសុវត្ថិភាព ថ្នាក់ សេនា

- ១-លោក **លឹម ជីលុប** អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ
- ២-លោក **ឡាយ ម៉ីនថា** ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
- ៣-លោក **សាឡើង សុភុល** ប្រធានលេខាធិការដ្ឋាន នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
- ៤-លោក **កែវ បេងវី** ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
- ៥-លោក **ពត សុខា** អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
- ៦-លោក **ឡាយ ម៉េងឡេង** អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ

៧-លោក	ម៉ែន ណារិន	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
៨-លោក	ហិល ធីរិក	ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ
៩-លោក	ពៅ ពុត្រា	ប្រធានសាខា នៃសាខាពន្ធដារខេត្តតាកែវ
១០-លោក	អៀង គួន	ប្រធានសាខា នៃសាខាពន្ធដារខេត្តកែប

ក-មេធាវីសុវត្ថារា ថ្នាក់ អស្ស័យធន

១-លោកស្រី	សេន យីមីលីនី	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
២-លោក	ឌួន សារ៉េត	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
៣-លោកស្រី	សួន សុមាណ	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
៤-លោក	ផន ចាន់រិទ្ធី	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
៥-លោក	ហួយ វិចិត្រ	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
៦-លោក	ឈិន គឹមស៊ាន	អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត សៀមរាប
៧-លោក	ព្រីម សាលី	ប្រធានសាខា នៃសាខាពន្ធដារខេត្តបន្ទាយមានជ័យ
៨-លោក	ជឹម សុវណ្ណ	ប្រធានសាខា នៃសាខាពន្ធដារខេត្តកំពង់ធំ
៩-លោក	ពៅ ច័ន្ទរ៉ា	ប្រធានសាខា នៃសាខាពន្ធដារខេត្តក្រចេះ
១០-លោក	ឡាយ ឌុក្កា	ប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់
១១-លោក	ធឿន សារុន	ប្រធានសាខា នៃសាខាពន្ធដារខេត្តស្ទឹងត្រែង
១២-លោក	ហេង ណារិទ្ធី	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ
១៣-លោក	ខៀន សន្ធា	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ
១៤-លោក	ចាម សុផានី	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ
១៥-លោក	ធឿន សំរិទ្ធី	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ
១៦-លោក	គង់ សុខហេង	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ
១៧-លោក	អ៊ឹម សុផល	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ
១៨-លោក	ឡាយ ឫទ្ធីវង្ស	ប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តបាត់ដំបង
១៩-លោក	ខួយ ឈិន	ប្រធានសាខាពន្ធដារខេត្តសៀមរាប
២០-កញ្ញា	ស៊ី សុខធី	ប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តបាត់ដំបង
២១-លោក	វង្ស សាន	ប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តបាត់ដំបង
២២-កញ្ញា	ហាស ណារុំ	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
២៣-លោក	រ៉ក្ខ ម៉ីនចាន	ប្រធានការិយាល័យ នៃសាខាពន្ធដារខណ្ឌដូនពេញ

២៤-លោកស្រី	សួន រមនធម្ម	អនុប្រធានអង្គភាពលទ្ធកម្ម នៃអគ្គលេខាធិការដ្ឋាន
២៥-លោក	ចាន់ ឡឿន	អនុប្រធានសាខា នៃសាខាពន្ធដារខណ្ឌចំការមន
២៦-លោក	ត្រី ណារ៉េត	អនុប្រធានសាខា នៃសាខាពន្ធដារខណ្ឌចំការមន
២៧-លោក	សេរី សុភា	អនុប្រធានសាខា នៃសាខាពន្ធដារខណ្ឌសែនសុខ
២៨-លោក	ឡាយ ហុន	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តបន្ទាយមានជ័យ
២៩-លោក	ព្រួច គឹមឈឿន	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តបាត់ដំបង
៣០-លោក	ខ័ន គឹមរ៉េត	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តមណ្ឌលគីរី
៣១-លោក	សេក វណ្ណា	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តព្រៃវែង
៣២-លោក	ថន ប៊ុនយ៉ន	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តស្ទឹងត្រែង
៣៣-លោកស្រី	មាស វ៉ានី	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តស្វាយរៀង
៣៤-លោក	ហ៊ុន ធី	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តកែប
៣៥-លោក	ឯក ប៊ុនណារ៉ាត	អនុប្រធានមន្ទីរ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ពោធិ៍សាត់
៣៦-លោក	នាយ ឈានសុពល	អនុប្រធានមន្ទីរ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ពោធិ៍សាត់
៣៧-លោក	ហេង កាន់	អនុប្រធានមន្ទីរ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត តាកែវ
៣៨-លោក	នេង រេង	អនុប្រធានមន្ទីរ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រះវិហារ
៣៩-លោក	ទូច សុទ្ធី	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តបាត់ដំបង
៤០-លោក	រេង ធី	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តបាត់ដំបង
៤១-លោក	ឡាង ឡាងឌី	ប្រធានការិយាល័យសាខាពន្ធដារខេត្តសៀមរាប
៤២-លោក	អ៊ុំ សុផល	អនុប្រធានក្តាប់រួមការិយាល័យ នៃសាខាពន្ធដារខេត្តស្ទឹងត្រែង
៤៣-លោក	ស៊ីន ឡឿន	អនុប្រធានក្តាប់រួមការិយាល័យ នៃសាខាពន្ធដារខេត្តស្ទឹងត្រែង
៤៤-លោកស្រី	ឈាន សុគន្ធា	អនុប្រធានការិយាល័យ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រៃវែង
៤៥-លោក	សាន ស៊ីថា	អនុប្រធានការិយាល័យ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រៃវែង
៤៦-លោកស្រី	ថោង សុវណ្ណា	អនុប្រធានការិយាល័យ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រៃវែង
៤៧-លោក	យួន សីម	អនុប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តបាត់ដំបង
៤៨-លោក	តែងម៉ូ វិគុណ	អនុប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តបាត់ដំបង
៤៩-លោក	ចំរើន បញ្ញា	អនុប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តបាត់ដំបង
៥០-លោក	សួន ហារ៉ា	អនុប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តបាត់ដំបង
៥១-លោកស្រី	វង ជីវន្ត	មន្ត្រី នៃសាខាពន្ធដារខេត្តបាត់ដំបង

៥២-លោក **សារ៉ាត រតនា** មន្ត្រី នៃសាខាពន្ធដារខេត្តបាត់ដំបង

៥៣-កញ្ញា **លាង កែវពេជ្រនាថ** មន្ត្រី នៃសាខាពន្ធដារខេត្តបាត់ដំបង

៥៤-លោកស្រី **ទិន សំយក** ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករដែស្វិត

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងសាមីខ្លួនត្រូវ ទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ទី ១៧ ខែ មេសា ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ព.ស.២៥៦២



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៣៣ អនក្រ.ត្រ

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១. បំពាក់មេដាយការងារតាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន៤៧០រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមកដូចមានរាយនាមខាងក្រោម ៖

ក-មេដាយមាសការងារ

- | | | |
|-----------|-----------------------|---|
| ១.លោក | ម៉ឺន វង្សវិសាល | ប្រធានយកដ្ឋាន នៃអគ្គនាយកដ្ឋានរតនាគារជាតិ |
| ២.លោក | ហ៊ុន ត្រេង | ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ |
| ៣.លោក | បែម វាសនា | ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ |
| ៤.លោក | លី ចាន់ធី | នាយករងសាលាជាតិពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ |
| ៥.លោក | អុល ស៊ីមុវ៉ាន់ | ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរតនាគារជាតិ |
| ៦.លោក | អេង សុទ្ធី | ប្រធានសាខា នៃសាខាពន្ធដារខេត្តព្រះវិហារ |
| ៧.លោកស្រី | ឃឹម ជារីយ៉ា | អគ្គនាយិកា រង នៃអគ្គនាយកដ្ឋានរតនាគារជាតិ |
| ៨.លោក | ព្រំ ថា | អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ |
| ៩.លោក | ធឿន សាមៀន | អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ |
| ១០.លោក | ញួង វណ្ណ | អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ |

១១.លោក	គុយ សេរិនធី	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
១២.លោក	សុខ សេរីមុត្រ	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
១៣.លោក	ជា សុជាតិ	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរតនាគារជាតិ
១៤.លោក	ជុំ កោសលមុនី	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរតនាគារជាតិ
១៥.លោក	បិទ សម្បត្តិចោហា	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរតនាគារជាតិ
១៦.លោក	កែវ សំនី	អនុប្រធាននាយកដ្ឋាន នៃគណៈកម្មការមូលបត្រកម្ពុជា
១៧.លោក	យុន ភីមលៀង	អនុប្រធាននាយកដ្ឋាន នៃគណៈកម្មការមូលបត្រកម្ពុជា
១៨.លោក	ស៊ុន ប័ន្ទកក្កដា	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរតនាគារជាតិ
១៩.លោក	ចន ជីវ័ន្ត	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
២០.លោក	ស្រៀង វុត្តារ៉ា	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
២១.លោក	មី ណារិន	ប្រធានការិយាល័យ នៃអគ្គលេខាធិការដ្ឋាន
២២.លោក	ម៉ៅ សត្យា	ប្រធានការិយាល័យ នៃអគ្គលេខាធិការដ្ឋាន
២៣.លោក	នេវ វិចិត្រា	ប្រធានការិយាល័យ នៃអគ្គលេខាធិការដ្ឋាន
២៤.លោកស្រី	វណ្ណ ប័ន្ទប្រាថ្នា	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
២៥.លោក	ជូ សុជាតិ	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
២៦.លោក	លី ពេជ្ជណៈ	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
២៧.លោក	វ៉ា កេង	ប្រធានការិយាល័យ នៃអគ្គាធិការដ្ឋាន
២៨.លោក	សេង ឧត្តម	ប្រធានការិយាល័យ នៃអគ្គាធិការដ្ឋាន
២៩.លោក	មាស សំរោត	ប្រធានការិយាល័យ នៃអគ្គាធិការដ្ឋាន
៣០.លោក	ជន់ ចេនា	ប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករនាំចេញ
៣១.លោក	ឈិន សុភក្តិ	ប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករនាំចេញ
៣២.លោកស្រី	មុនី សុជាតា	ប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករប្រៃសណីយ៍
៣៣.លោក	ជា ម៉ុង	ប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករផែស្វិត
៣៤.លោកស្រី	លី សុសែយាន្ត	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
៣៥.លោក	ជា ពៅ	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
៣៦.លោក	ជា វណ្ណា	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានរតនាគារជាតិ
៣៧.លោកស្រី	ឈៀ សោភ័ណ	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានរតនាគារជាតិ
៣៨.លោក	ឃៀង សុខឃៀង	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានរតនាគារជាតិ

16

៣៩.លោក	ច័ន្ទ គុន្ទី	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានរតនាគារជាតិ
៤០.លោក	ប្រាក់ វិរៈ	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានរតនាគារជាតិ
៤១.លោក	ប្រាជ្ញ ច័ន្ទពន្លាវ៉ា	ប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករផែស្វ័ត
៤២.លោក	គង់ សំរេច	ប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តកោះកុង
៤៣.លោក	ជា ម៉ុនចន	ប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តសៀមរាប
៤៤.លោក	ខុន គីរណ	ប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង
៤៥.លោក	ជុំ ស៊ីថា	ប្រធានការិយាល័យ នៃរតនាគាររាជធានីភ្នំពេញ
៤៦.លោក	ចាន់ ស៊ីវន	ប្រធានការិយាល័យ នៃរតនាគារខេត្តកណ្តាល
៤៧.លោក	ម៉ុន ភុសល	ប្រធានការិយាល័យ នៃរតនាគារខេត្តកណ្តាល
៤៨.លោក	រណន សុផាន	ប្រធានការិយាល័យរតនាគារខេត្តកំពង់ចាម
៤៩.លោក	ឡៅ ម៉ុនឡាត	ប្រធានការិយាល័យរតនាគារខេត្តសៀមរាប
៥០.លោក	ឈឹត ណាត	ប្រធានការិយាល័យរតនាគារខេត្តតាកែវ
៥១.លោក	ចក់ ឈឿន	ប្រធានការិយាល័យរតនាគារខេត្តស្វាយរៀង
៥២.លោក	ម៉ាន់ ពិសិដ្ឋ	ប្រធានការិយាល័យរតនាគារខេត្តកំពង់ឆ្នាំង
៥៣.លោកស្រី	ហឿន ផល្គុន	ប្រធានការិយាល័យរតនាគារខេត្តកំពង់ឆ្នាំង
៥៤.លោក	សឿង ប្រុស	ប្រធានការិយាល័យរតនាគារខេត្តកំពង់ស្ពឺ
៥៥.លោកស្រី	ញ៉ាញ វិធារី	ប្រធានការិយាល័យរតនាគារខេត្តកំពង់ស្ពឺ
៥៦.លោក	ណាយ មុនល	ប្រធានការិយាល័យរតនាគារខេត្តកំពង់ស្ពឺ
៥៧.លោកស្រី	ព្រាប មុនី	ប្រធានការិយាល័យរតនាគារខេត្តកំពត
៥៨.លោក	ហ៊ឹម ជូរ៉ា	ប្រធានការិយាល័យរតនាគារខេត្តព្រះសីហនុ
៥៩.លោកស្រី	ហ៊ុន ចន្ទី	ប្រធានការិយាល័យរតនាគារខេត្តព្រះសីហនុ
៦០.លោក	សេង តាំង	ប្រធានការិយាល័យរតនាគារខេត្តកោះកុង
៦១.លោកស្រី	យុតនី ឡាវី	ប្រធានការិយាល័យរតនាគារខេត្តបន្ទាយមានជ័យ
៦២.លោក	ពុយ ឡា	ប្រធានការិយាល័យរតនាគារខេត្តស្ទឹងត្រែង
៦៣.លោកស្រី	ច័ន្ទ ម៉ុ	ប្រធានការិយាល័យរតនាគារខេត្តប៉ៃលិន
៦៤.លោកស្រី	ជួន សារិន	ប្រធានការិយាល័យរតនាគារខេត្តប៉ៃលិន
៦៥.លោកស្រី	កែវ មនីរក្ខន៍	ប្រធានការិយាល័យរតនាគារខេត្តឧត្តរមានជ័យ
៦៦.លោក	រ៉ាន់ វណ្ណា	ប្រធានការិយាល័យរតនាគារខេត្តក្បួងឃ្មុំ

៦៧.លោក	អ៊ុច សារ៉ែន	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
៦៨.លោក	ម៉ូ ពិសិដ្ឋ	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
៦៩.លោក	ប្រាម មូណា	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
៧០.លោក	កែវ ម៉ង់តា	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
៧១.លោកស្រី	អុម តិចស្រី	ប្រធានការិយាល័យសាខាពន្ធដារខេត្តបន្ទាយមានជ័យ
៧២.លោក	ឃុត ពៅ	ប្រធានការិយាល័យសាខាពន្ធដារខេត្តកោះកុង
៧៣.លោក	សំ សារី	ប្រធានការិយាល័យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត កំពង់ឆ្នាំង
៧៤.លោក	តាន់ ជួរហុច	ប្រធានការិយាល័យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ
៧៥.លោក	ហួត ចាន់	ប្រធានការិយាល័យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ
៧៦.លោក	មុត ចាន់ធឿន	ប្រធានការិយាល័យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ
៧៧.លោក	ខ័យ សុភា	ប្រធានការិយាល័យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត មណ្ឌលគិរី
៧៨.លោក	ណន ចាន់ណេត	ប្រធានការិយាល័យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ស្វាយរៀង
៧៩.លោក	រាជ សំអុល	ប្រធានការិយាល័យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ស្វាយរៀង
៨០.លោក	ឡឹក សុខុម	ប្រធានការិយាល័យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ស្វាយរៀង
៨១.លោក	ទេព ភារម្យ	ប្រធានការិយាល័យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ស្វាយរៀង
៨២.លោក	ខែម ធាណារ៉ា	ប្រធានការិយាល័យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត តាកែវ
៨៣.លោក	ចាន់ ស្មី	ប្រធានការិយាល័យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត តាកែវ
៨៤.លោក	ហង់ ទីង	ប្រធានការិយាល័យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត តាកែវ
៨៥.លោក	គីង ចាន់តា	ប្រធានការិយាល័យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត តាកែវ
៨៦.លោក	តែ ពិសិដ្ឋ	ប្រធានការិយាល័យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត តាកែវ
៨៧.លោក	យីង តុប	ប្រធានការិយាល័យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ត្បូងឃ្មុំ
៨៨.លោក	តុប ណារិន	ប្រធានការិយាល័យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ត្បូងឃ្មុំ
៨៩.លោក	គល់ ជួនកុសល	ប្រធានការិយាល័យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ត្បូងឃ្មុំ
៩០.លោកស្រី	ហ៊ុន រ៉ាមី	ប្រធានការិយាល័យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រះវិហារ
៩១.លោក	សំ សៀម	ប្រធានការិយាល័យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រះវិហារ
៩២.លោក	ម៉េង ម៉ាឡា	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
៩៣.លោក	ហោ ស្រី	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
៩៤.លោក	អ៊ុច ស្រីយុគណ	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ

៩៥.លោក	សុភ សុភា	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
៩៦.លោកស្រី	អ៊ុំង ស៊ីថា	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
៩៧.លោកស្រី	ឡាយ សុផា	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
៩៨.លោកស្រី	មាស ច័ន្ទដាវណ្ណ	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
៩៩.លោក	អាយ ស៊ីសុវណ្ណ	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
១០០.លោក	លី សុខុម	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
១០១.លោក	ថន សីលា	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
១០២.លោក	ស៊ុត ចាន់រ៉េត	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
១០៣.លោកស្រី	ទូ ណារលីន	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
១០៤.លោកស្រី	អនន គីមហារ	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
១០៥.លោកស្រី	ម៉េង ចន្ទា	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
១០៦.លោក	សេង អុក	អនុប្រធានរតនាគារខេត្តសៀមរាប
១០៧.លោក	ហេង ម៉ីនធី	អនុប្រធានរតនាគារខេត្តកំពង់ធំ
១០៨.លោក	ស៊ិន ស៊ីណាត	អនុប្រធានរតនាគារខេត្តកំពង់ធំ
១០៩.លោក	ទូ ម៉ីនធី	អនុប្រធានរតនាគារខេត្តតាកែវ
១១០.លោក	ពេញ ឃាន:	អនុប្រធានរតនាគារខេត្តកំពង់ឆ្នាំង
១១១.លោក	ម៉ៅ សុភាវី	អនុប្រធានរតនាគារខេត្តកំពត
១១២.លោកស្រី	ហែម រី	អនុប្រធានរតនាគារខេត្តមណ្ឌលគីរី
១១៣.លោកស្រី	សាវ៉ា សារុន	អនុប្រធានរតនាគារខេត្តស្ទឹងត្រែង
១១៤.លោក	នេវ ស៊ីថន	អនុប្រធានរតនាគារខេត្តត្បូងឃ្មុំ
១១៥.លោក	ជឹម សុជាតា	អនុប្រធានសាខា នៃសាខាគយនិងរដ្ឋាករផែស្វិត
១១៦.លោកស្រី	ចេត សុវណ្ណនី	អនុប្រធានសាខាពន្ធដារខេត្តកំពត
១១៧.លោក	ជា ច័ន្ទធុ	អនុប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យ
១១៨.លោក	អ៊ុំន សុផល	អនុប្រធានការិយាល័យសាខាពន្ធដារខេត្តឧត្តរមានជ័យ
១១៩.លោកស្រី	ផុន អល្យណា	អនុប្រធានការិយាល័យសាខាពន្ធដារខេត្តឧត្តរមានជ័យ
១២០.លោក	តេង វណ្ណថា	អនុប្រធានសាខាពន្ធដារខេត្តកែប
១២១.លោក	លន់ សោ	អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ
១២២.លោក	គឹម សេត	អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ

១២៣.លោក	ជ័យ វិមានវិទ្យុ	អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ
១២៤.លោក	ខាត់ ឃៀន	អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ
១២៥.លោកស្រី	ឃៀយ ផាប	អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត មណ្ឌលគិរី
១២៦.លោក	ជួន ចំរើន	អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ស្ទឹងត្រែង
១២៧.លោក	ម៉ែន ណារ៉េត	អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ស្ទឹងត្រែង
១២៨.លោក	គាត កុនលាង	អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ស្ទឹងត្រែង
១២៩.លោក	គឹម សាមិត្ត	អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ស្វាយរៀង
១៣០.លោក	សេក ផល្លី	អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ស្វាយរៀង
១៣១.លោក	សារី ជារ៉ា	អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រះវិហារ
១៣២.លោក	ឃៀង ចន្ទធីតា	មន្ត្រី នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
១៣៣.លោក	ឈឹម យុត្តារត្ន	មន្ត្រី នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
១៣៤.លោកស្រី	ប៉ាន សុផា	មន្ត្រី នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
១៣៥.លោកស្រី	ធី លីម៉ី	មន្ត្រី នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
១៣៦.លោកស្រី	វ៉ាន់ ស្មីចរិយា	មន្ត្រី នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
១៣៧.លោក	សៅ សុំណា	មន្ត្រី នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
១៣៨.លោក	សេង វិសាល	មន្ត្រី នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
១៣៩.លោកស្រី	ឃុត មុនីរត្ន	មន្ត្រី នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
១៤០.លោកស្រី	គិត ចន្ទពិសី	មន្ត្រី នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
១៤១.លោក	ប៊ី ឡាន់	មន្ត្រី នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
១៤២.លោក	ឌុច ម៉ុងស៊ីតាណា	មន្ត្រី នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
១៤៣.លោកស្រី	លីម ឃៀង	មន្ត្រីសាខាពន្ធដារខេត្តតាកែវ
១៤៤.លោកស្រី	ប៊ុត ជាន់នួនី	មន្ត្រី នៃអគ្គនាយកដ្ឋានរតនាគារជាតិ

ខ.មេដាយប្រាក់ករពានរ

១.លោក	ឃឹម ផុន	អនុប្រធានការិយាល័យ នៃអគ្គលេខាធិការដ្ឋាន
២.លោក	ទុំ ម៉ុងហេង	អនុប្រធាននាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋាន
៣.លោកស្រី	ចន ចាន់ណា	អនុប្រធានការិយាល័យ នៃអគ្គលេខាធិការដ្ឋាន
៤.លោកស្រី	ខែម លក្ខណា	អនុប្រធានការិយាល័យ នៃអគ្គលេខាធិការដ្ឋាន
៥.លោក	គង់ ផល្លា	អនុប្រធានការិយាល័យ នៃអគ្គលេខាធិការដ្ឋាន

៦.លោក	ហោ ស៊ុនឡេង	ប្រធានការិយាល័យ នៃអគ្គាធិការដ្ឋាន
៧.លោក	ឈាន ភុសល	អនុប្រធានការិយាល័យ នៃអគ្គាធិការដ្ឋាន
៨.លោក	លី ដារា	ប្រធានការិយាល័យ នៃអគ្គាធិការដ្ឋាន
៩.លោក	ម៉េម ហ៊ឺណង់	ប្រធានការិយាល័យ នៃអគ្គាធិការដ្ឋាន
១០.លោក	ចាន់ ណារិន្ទ	អនុប្រធានការិយាល័យ នៃអគ្គាធិការដ្ឋាន
១១.លោក	ឃុយ លាងឈុន	អនុប្រធានការិយាល័យ នៃអគ្គាធិការដ្ឋាន
១២.លោកស្រី	ពៀង បុប្ផាលក្ខ	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
១៣.លោក	ម៉ាក់ វិសាល	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៤.លោកស្រី	គឹម ណារី	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៥.លោក	ណាំ សុខលាង	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៦.លោកស្រី	សុខ លក្ខស៊ី	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៧.លោក	អ៊ុន ហេម៉ាលីន	អនុប្រធានការិយាល័យ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៨.លោក	ទិត្យ កាស្រីណា	អនុប្រធានការិយាល័យ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៩.លោកស្រី	ខៀម សុជាតា	អនុប្រធានការិយាល័យ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត មណ្ឌលគិរី
២០.លោក	ទុំ សុខជា	អនុប្រធានការិយាល័យ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត មណ្ឌលគិរី
២១.លោកស្រី	ឈឹម ឆារី	អនុប្រធានការិយាល័យ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ពោធិ៍សាត់
២២.លោក	ថោង ពុទ្ធី	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករនាំចេញ
២៣.លោក	ស សារ៉ាត់	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករនាំចេញ
២៤.លោក	សំអុន សំរេច	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករនាំចេញ
២៥.លោក	យូ ស៊ីវ៉ាន	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករនាំចេញ
២៦.លោក	ច័ន្ទ សម្បត្តិ	អនុប្រធានការិយាល័យនៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
២៧.លោក	ណៃ ចន្ទា	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តកោះកុង
២៨.លោក	កេរ ម៉ៅ	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តកោះកុង
២៩.លោក	សេង ម៉េងស្រីលង់	ជំនួយការសាខា នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិភ្នំពេញ
៣០.លោក	ម៉ុល ចំរើន	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិភ្នំពេញ
៣១.លោក	ត ណារ៉ា	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង
៣២.លោក	ជាត ម៉ុនណារិត	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង
៣៣.លោក	ជា ពិសិដ្ឋជារ៉ា	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង

៣៤.លោក	អ៊ុំ ហេង	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង
៣៥.លោក	សុន សឿន	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង
៣៦.លោក	អ៊ុយ ឌីត	អនុប្រធានក្តាប់រួម នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង
៣៧.លោក	ហួង ធីដា	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តក្បូងឃ្មុំ
៣៨.លោក	មុយ បញ្ញារិទ្ធ	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តក្បូងឃ្មុំ
៣៩.លោក	ហាន ម៉ូរ៉ា	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តក្បូងឃ្មុំ
៤០.លោក	ពេជ វ៉ាន់ធី	ជំនួយការសាខា នៃសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ
៤១.លោក	សាយ មករា	ជំនួយការសាខា នៃសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ
៤២.លោក	ម៉ែន សារុម	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ
៤៣.លោក	ឆៀង សាវ៉ាន់	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ
៤៤.លោក	ឈួង ឈិនហួង	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តឧត្តរមានជ័យ
៤៥.លោក	ប៉ក់ សុដា	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តឧត្តរមានជ័យ
៤៦.លោក	ផល សុផេន	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តឧត្តរមានជ័យ
៤៧.លោក	ឡុង ផាន់ណា	ជំនួយការសាខា នៃសាខាគយនិងរដ្ឋាករខេត្តព្រៃវែង
៤៨.លោក	លី បណ្ណា	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ
៤៩.លោក	ហែម កក្កី	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ
៥០.លោក	អ៊ុន យ៉ាវ៉ែត	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ
៥១.លោក	ឡាយ ធន់ឌីម៉ា	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ
៥២.លោក	ហុក កុម្មុះ	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ
៥៣.លោក	កែវ អមរ៉ា	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ
៥៤.លោក	ជា ជា	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តតាកែវ
៥៥.លោក	លី គីមសាន	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តតាកែវ
៥៦.លោក	គីម សីលា	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង
៥៧.លោក	ចិន វិរៈម៉ូរ៉ា	អនុប្រធានការិយាល័យ នៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង
៥៨.លោក	ពុន ហឿន	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានរតនាគារជាតិ
៥៩.លោកស្រី	ហួង រ៉ាដេត	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានរតនាគារជាតិ
៦០.លោក	វ៉ាន់ ពិសិដ្ឋ	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានរតនាគារជាតិ
៦១.លោក	ភាព សោភ័ណ្ណ	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានរតនាគារជាតិ



៦២.លោកស្រី	គុន សៅមិនា	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានរតនាគារជាតិ
៦៣.លោក	ច័រ សុប	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានរតនាគារជាតិ
៦៤.លោក	អ៊ុក សុបញ្ញា	អនុប្រធានការិយាល័យ នៃរតនាគារខេត្តព្រៃវែង
៦៥.លោក	សៅ សារ៉ាបុប	ប្រធានការិយាល័យ នៃរតនាគារខេត្តព្រៃវែង
៦៦.លោក	ឈឹម វណ្ណឌី	អនុប្រធានការិយាល័យ នៃរតនាគារខេត្តស្វាយរៀង
៦៧.លោកស្រី	ទេព ស្រីយិន	អនុប្រធានការិយាល័យ នៃរតនាគារខេត្តកោះកុង
៦៨.លោក	កុប ពិសិដ្ឋ	អនុប្រធានការិយាល័យ នៃរតនាគារខេត្តរតនគិរី
៦៩.លោក	ឡៅ ស៊ុនឡុន	អនុប្រធានការិយាល័យ នៃរតនាគារខេត្តរតនគិរី
៧០.លោកស្រី	ម៉ែន សុផា	អនុប្រធានការិយាល័យ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត កំពង់ឆ្នាំង
៧១.លោកស្រី	សាយ គីមលី	អនុប្រធានការិយាល័យ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត កំពង់ឆ្នាំង
៧២.លោក	សែម ស្រឡីន	អនុប្រធានការិយាល័យ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត កោះកុង
៧៣.លោក	ឡេង សាវី	អនុប្រធានការិយាល័យ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រៃវែង
៧៤.លោក	ពាញ ថេង	អនុប្រធានការិយាល័យ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រៃវែង
៧៥.លោកស្រី	អ៊ុក អេង	អនុប្រធានការិយាល័យ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រៃវែង
៧៦.លោក	សោម ស៊ីថា	អនុប្រធានការិយាល័យ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រៃវែង
៧៧.លោក	មិន កក្កដា	អនុប្រធានលេខាធិការដ្ឋាន
៧៨.លោក	ផន សុខហេង	មន្ត្រីវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ក-មេធាវីសំណុំរឿង:

១.លោកស្រី	សេង ជាសិទ្ធិ	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ
២.លោក	សែម សាខន	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ
៣.លោក	សុន សុម្ពណៈ	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ
៤.លោក	តែ ហឿនី	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ
៥.លោក	សៀង ស៊ីថា	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ
៦.លោក	ឯម រ័ត្ន	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ
៧.លោក	អេង ទិតា	ប្រធានសាខា នៃសាខាពន្ធដារខណ្ឌដង្កោ
៨.លោក	តាយ ជាហេង	ប្រធានសាខា នៃសាខាពន្ធដារខណ្ឌដូនពេញ
៩.លោក	ហ៊ុំម ឡុយ	ប្រធានសាខា នៃសាខាពន្ធដារខេត្តព្រៃវែង
១០.លោក	ឈឹម វេងចន់	ប្រធានសាខា នៃសាខាពន្ធដារខេត្តត្បូងឃ្មុំ

១១.លោក	តាំង យាង	ប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តក្បួងឃ្មុំ
១២.លោក	សុខ ឆៀង	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
១៣.លោកស្រី	ឈីន សុគន្ធា	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
១៤.លោក	សៀម ភីរ៉ូ	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
១៥.លោក	លី សុភារិទ្ធ	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
១៦.លោក	ច័ន្ទ តែនាង	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
១៧.លោក	អ៊ុន វាសនា	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
១៨.លោក	យ៉ា ស៊ីនេវ៉ា	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
១៩.លោក	ច ឆាយសេរីបុត្រ	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
២០.លោក	ជា យាងហួត	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
២១.លោក	កែវ ជារិទ្ធ	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
២២.លោក	ពេញ សាមីត	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
២៣.លោក	ជួរ សែ	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
២៤.លោក	ស៊ុនលី ជីលីន	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
២៥.លោកស្រី	សាន សុភវី	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
២៦.លោកស្រី	លុក គីមឈត	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
២៧.លោក	ត្រាំង ឌឿរ	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
២៨.លោក	អ៊ុន ចុឌី	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
២៩.លោក	អ៊ុក សំបូណា	អនុប្រធានសាខា នៃសាខាពន្ធដារខណ្ឌដូនពេញ
៣០.លោក	ប៉ក់ ចាន់បូរិន	អនុប្រធានសាខា នៃសាខាពន្ធដារខណ្ឌលមករា
៣១.លោក	យ៉ៅ ចិត្រា	អនុប្រធានសាខា នៃសាខាពន្ធដារខណ្ឌលមករា
៣២.លោក	ឈៀ ចារី	អនុប្រធានសាខា នៃសាខាពន្ធដារខណ្ឌមានជ័យ
៣៣.លោក	ទេព ចំរើន	អនុប្រធានសាខា នៃសាខាពន្ធដារខណ្ឌមានជ័យ
៣៤.លោក	ជា ម៉េងហួត	អនុប្រធានសាខា នៃសាខាពន្ធដារខណ្ឌមានជ័យ
៣៥.លោក	យ៉ាត់ គីមសែ	អនុប្រធានសាខា នៃសាខាពន្ធដារខណ្ឌចំការមន
៣៦.លោក	ឆួន ឆាយត្រី	អនុប្រធានសាខា នៃសាខាពន្ធដារខណ្ឌចំការមន
៣៧.លោកស្រី	អេង សុផានី	អនុប្រធានសាខា នៃសាខាពន្ធដារខណ្ឌទួលគោក
៣៨.លោក	អ៊ុន ចន្ទ្យាត	អនុប្រធានសាខា នៃសាខាពន្ធដារខណ្ឌសែនសុខ

៣៩.លោក	ទួន មុនីរ័ត្ន	អនុប្រធានសាខា នៃសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ
៤០.លោក	ជា ផា	អនុប្រធានសាខា នៃសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ
៤១.លោកស្រី	ចាន់ ស៊ីថា	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តកំពង់ចាម
៤២.លោក	យិន សុផាវី	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តកំពង់ចាម
៤៣.លោក	រស់ ប៊ុន្ណារិទ្ធ	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តកំពង់ចាម
៤៤.លោក	សោម ខុន	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តកំពង់ឆ្នាំង
៤៥.លោក	រ៉ុំ គឹមសុទ្ធ	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តកំពង់ធំ
៤៦.លោក	ប្រាក់ ប៊ុនធឿន	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តកំពង់ធំ
៤៧.លោក	ទិត រិន	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តកំពង់ធំ
៤៨.លោក	កឹម វ៉ាន់ឌី	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តកំពង់ស្ពឺ
៤៩.លោក	ផាវឌី ណារិន	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តកំពង់ស្ពឺ
៥០.លោក	ស៊ាង ប៊ុនណារ	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តក្រចេះ
៥១.លោក	ស៊ុំ គឹមសាត	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តព្រះវិហារ
៥២.លោក	ព្រំ វណ្ណារ	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តពោធិ៍សាត់
៥៣.លោកស្រី	រ៉ុយ សាវី	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តពោធិ៍សាត់
៥៤.លោក	ផាត់ កែវមុនី	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តរតនគិរី
៥៥.លោក	ឡុច កុសល	អនុប្រធានសាខា នៃសាខាពន្ធដារខេត្តត្បូងឃ្មុំ
៥៦.លោក	លឹម ឈន់	ប្រធានការិយាល័យ នៃសាខាពន្ធដារខណ្ឌដូនពេញ
៥៧.លោកស្រី	ចៃត្រ សុផានារី	ប្រធានការិយាល័យ នៃសាខាពន្ធដារខណ្ឌចំការមន
៥៨.លោកស្រី	ឈុត យុទ្ធវរី	ប្រធានការិយាល័យ នៃសាខាពន្ធដារខណ្ឌចំការមន
៥៩.លោក	ជួរ ឈុនលាង	ប្រធានការិយាល័យ នៃសាខាពន្ធដារខណ្ឌទួលគោក
៦០.លោក	ទឹម បាណារ	ប្រធានការិយាល័យ នៃសាខាពន្ធដារខណ្ឌទួលគោក
៦១.លោក	ជឹម ធុន	ប្រធានការិយាល័យ នៃសាខាពន្ធដារខណ្ឌទួលគោក
៦២.លោក	សុន សីមា	ប្រធានការិយាល័យ នៃសាខាពន្ធដារខណ្ឌដង្កោ
៦៣.លោកស្រី	ឡុច ឡាយឈុន	ប្រធានការិយាល័យ នៃសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ
៦៤.លោកស្រី	សាន់ សក្ការ័ត្ន	ប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តកំពង់ឆ្នាំង
៦៥.លោក	កែវ ប័ន្ណារិទ្ធ	ប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តកំពង់ឆ្នាំង
៦៦.លោក	គឹម សុភ័ក្ត្រ	ប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តកំពង់ឆ្នាំង

៦៧.លោក	សេង សុខន	ប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តកំពង់ស្ពឺ
៦៨.លោក	នាក់ សំអុល	ប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តកំពត
៦៩.លោក	សុ ចាន់ថុ	ប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តកោះកុង
៧០.លោក	ទូម រីមូណ	ប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តក្រចេះ
៧១.លោក	សំ សារ៉ាតុដ	ប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តព្រៃវែង
៧២.លោក	សៅ ម៉ីន្តារ	ប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តព្រៃវែង
៧៣.លោក	ហេង ស៊ីខេន	ប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តព្រះវិហារ
៧៤.លោក	ជុំ លីហ្វ	ប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តព្រះវិហារ
៧៥.លោក	ជា សុផាណារិទ្ធ	ប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តសៀមរាប
៧៦.លោក	គាន់ សុខ្យ	ប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តសៀមរាប
៧៧.លោក	ចាន់ យុទ្ធសៀក	ប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តសៀមរាប
៧៨.លោកស្រី	ម៉ែន ម៉ែនុតារា	ប្រធានការិយាល័យមន្ទីរសហវ.ខេត្ត សៀមរាប
៧៩.លោក	ហូ យ៉ែម	ប្រធានការិយាល័យសាខាពន្ធដារខណ្ឌ៧មករា
៨០.លោកស្រី	ជី ស៊ីណាត	ប្រធានការិយាល័យសាខាពន្ធដារខណ្ឌ៧មករា
៨១.លោក	ជឿម សម្បូរ	ប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តសៀមរាប
៨២.លោក	ឡុង ចន្ទ្យា	ប្រធានការិយាល័យសាខាពន្ធដារខេត្តស្វាយរៀង
៨៣.លោក	ហ៊ុន មូណារិទ្ធ	ប្រធានការិយាល័យសាខាពន្ធដារខេត្តព្រះសីហនុ
៨៤.លោក	សុខ រស្មី	ប្រធានការិយាល័យសាខាពន្ធដារខេត្តព្រះសីហនុ
៨៥.លោក	គន់ សិទ្ធិ	ប្រធានការិយាល័យសាខាពន្ធដារខេត្តព្រះសីហនុ
៨៦.លោកស្រី	គាន់ រ៉ាមី	ប្រធានការិយាល័យសាខាពន្ធដារខណ្ឌដូនពេញ
៨៧.លោកស្រី	ជួន ចន្ទ្យារ៉េត	ប្រធានការិយាល័យសាខាពន្ធដារខណ្ឌដូនពេញ
៨៨.លោក	ព្រំ ចន្ទ្យា	ប្រធានការិយាល័យសាខាពន្ធដារខេត្តស្វាយរៀង
៨៩.លោក	តាក មុនី	អនុប្រធានការិយាល័យសាខាពន្ធដារខេត្តស្វាយរៀង
៩០.លោក	ហុក គឹមហៀង	អនុប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តកំពង់ឆ្នាំង
៩១.លោក	កៅ ឈឿ	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
៩២.លោក	ក្រយ ណុល	អនុប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តកែប
៩៣.លោក	លី ស៊ីជែន	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
៩៤.លោក	ស៊ីម សុលីន	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ

៩៥.លោកស្រី	នូ ស៊ីមន	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
៩៦.លោក	តិច សុគន្ធាវិទ្ធិ	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
៩៧.លោក	ងក ពិសិដ្ឋ	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
៩៨.លោក	សិខ សុធាវ៉ា	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
៩៩.លោក	ស្រី សុជាតិ	អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ
១០០.លោក	សំ ចន្ទា	អនុប្រធានការិយាល័យ នៃសាខាពន្ធដារខណ្ឌដូនពេញ
១០១.លោកស្រី	តាំង ហ៊ុយ	អនុប្រធានការិយាល័យ នៃសាខាពន្ធដារខណ្ឌ៧មករា
១០២.លោក	កៅ សំគុល	អនុប្រធានការិយាល័យ នៃសាខាពន្ធដារខណ្ឌមានជ័យ
១០៣.លោក	ត្រី ឌីម៉ង់	អនុប្រធានការិយាល័យ នៃសាខាពន្ធដារខណ្ឌសែនសុខ
១០៤.លោក	យ៉ា វណ្ណធាត	អនុប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តកំពត
១០៥.លោក	សាន ភី	អនុប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តមណ្ឌលគីរី
១០៦.លោក	សិក ម៉ៅ	អនុប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តព្រៃវែង
១០៧.លោក	ហេង សុខុម	អនុប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តព្រៃវែង
១០៨.លោកស្រី	ហ៊ុយ សៀមឌី	អនុប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តពោធិ៍សាត់
១០៩.លោក	សិន ណារ៉ុន	អនុប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តសៀមរាប
១១០.លោកស្រី	ដួង លក្ខិណា	អនុប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តសៀមរាប
១១១.លោក	លុច បាន	អនុប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តតាកែវ
១១២.លោក	ឌឹម សុផល	អនុប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តតាកែវ
១១៣.លោក	ឡឿន អ៊ុំ	អនុប្រធានក្តាប់រួមការិយាល័យ នៃសាខាពន្ធដារខេត្តប៉ៃលិន
១១៤.លោក	កើត សំរេច	អនុប្រធានក្តាប់រួមការិយាល័យ នៃសាខាពន្ធដារខេត្តប៉ៃលិន
១១៥.លោក	ស្រេង តុចឡាយ	អនុប្រធានក្តាប់រួមការិយាល័យ នៃសាខាពន្ធដារខេត្តប៉ៃលិន
១១៦.លោក	គុំ ធីរ៉ា	អនុប្រធានក្តាប់រួមការិយាល័យ នៃសាខាពន្ធដារខេត្តប៉ៃលិន
១១៧.លោក	ជុំ សុតុឌ្រី	អនុប្រធានការិយាល័យមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សៀមរាប
១១៨.លោក	ឡឿម ធុឌ្រី	អនុប្រធានការិយាល័យមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សៀមរាប
១១៩.លោក	នួន សារីម	អនុប្រធានការិយាល័យមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ
១២០.លោក	ឡឿម ឌឹម	មន្ត្រី នៃសាខាពន្ធដារខណ្ឌទួលគោក
១២១.លោក	សៀង ដួងចាសនា	មន្ត្រី នៃសាខាពន្ធដារខណ្ឌដង្កោ
១២២.លោក	ឌុំត ណាង	មន្ត្រី នៃសាខាពន្ធដារខណ្ឌសែនសុខ

១២៣.លោកស្រី	ស ជាតិណត	មន្ត្រី នៃសាខាពន្ធដារខេត្តព្រៃវែង
១២៤.លោក	ថោង ភារសកល	មន្ត្រី នៃសាខាពន្ធដារខេត្តព្រៃវែង
១២៥.លោក	សុស សុវណ្ណ	មន្ត្រី នៃសាខាពន្ធដារខេត្តតាកែវ
១២៦.លោកស្រី	ម៉ែន ម៉ាលី	មន្ត្រី នៃអគ្គលេខាធិការដ្ឋាន
១២៧.លោក	គៅ ទី	អនុប្រធានលេខាធិការដ្ឋាន នៃអគ្គាធិការដ្ឋាន
១២៨.លោកស្រី	ដាន់នី សុជាតិ	អនុប្រធានការិយាល័យ នៃអគ្គាធិការដ្ឋាន
១២៩.លោកស្រី	យិន ច័ន្ទសិរី	ភ្នាក់ងារ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៣០.លោកស្រី	ជាន់ភី ជាន់រី	ភ្នាក់ងារ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៣១.លោកស្រី	យ៉េន ជាតិណត	ភ្នាក់ងារ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៣២.លោក	នេង ម៉ីនថេង	ភ្នាក់ងារ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៣៣.លោកស្រី	ឱ ជានិស	ភ្នាក់ងារ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៣៤.លោក	ខែម រតនៈ	ភ្នាក់ងារ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៣៥.លោក	ទិន ម៉ូលីន	ភ្នាក់ងារ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៣៦.លោក	នាង រិទ្ធី	ភ្នាក់ងារ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៣៧.លោក	អប់ ថៃសុគី	ភ្នាក់ងារ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៣៨.លោក	ពិន គុណ	ភ្នាក់ងារ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៣៩.លោក	ស្រី ភក្ដី	ភ្នាក់ងារ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៤០.លោក	ទិន ម៉ីនហាង	ភ្នាក់ងារ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៤១.លោក	យ៉ាង ឈុនសេង	ភ្នាក់ងារ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៤២.លោក	សន ក្រក្រា	ភ្នាក់ងារ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៤៣.លោក	ច័ន្ទ ភារ៉ា	ភ្នាក់ងារ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៤៤.លោក	ហាង សំបូរពិសិដ្ឋ	ភ្នាក់ងារ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៤៥.លោក	អ៊ុន គឹមស្រៀង	ភ្នាក់ងារ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៤៦.លោក	សុន រ៉ាឌីន	ភ្នាក់ងារ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
១៤៧.លោក	មីន ជា	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករនាំចេញ
១៤៨.លោក	ទ័ន ម៉ៅ	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករនាំចេញ
១៤៩.លោក	ហេ យុសិ	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករនាំចេញ
១៥០.លោកស្រី	លេង សុភាព	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករនាំចេញ



១៥១.លោក	អ៊ុយ ឃុនឃុននាយ	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករនាំចេញ
១៥២.លោក	នេត្រ ប័ន្តសីម៉ា	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករ ប្រៃសណីយ៍
១៥៣.លោក	គី ចាន់នៃ	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករ ប្រៃសណីយ៍
១៥៤.លោក	ព្រឺង សាវុធ	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករផែស្វិត
១៥៥.លោក	ឃឹម សុខរតនា	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករផែស្វិត
១៥៦.លោក	គុជ ចាន់ស្រស់	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករផែស្វិត
១៥៧.លោកស្រី	ឡូ លីគាន	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករផែស្វិត
១៥៨.លោក	ដាន់ ម៉េងហិរិ	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករផែស្វិត
១៥៩.លោក	ស្រី សោភ័ណ	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករផែស្វិត
១៦០.លោក	មន្ត មុនីរិយា	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករផែស្វិត
១៦១.លោក	ចេន សុផានិត	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករផែស្វិត
១៦២.លោក	សុខ សុវាសី	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករផែស្វិត
១៦៣.លោកស្រី	នេង ស្រីមរលក្ខណ៍	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករផែស្វិត
១៦៤.លោក	គង់ សុផល	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
១៦៥.លោក	គង់ ក្វលីន	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
១៦៦.លោក	ផេង ម៉ុនថន	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
១៦៧.លោក	ហេង មករា	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
១៦៨.លោក	ឆៀក ជ្រុង ប័ន្តរិទ្ធិ	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
១៦៩.លោក	ហូ ស្រស់មរលក្ខណ៍	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
១៧០.លោក	ម៉ុល សេរីមុត្រ	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
១៧១.លោក	សុខ បំណាន	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
១៧២.លោក	ក្រេង សុខភឹម	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
១៧៣.លោក	ម៉ែន ឆៀន	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
១៧៤.លោក	ម៉ែ សុភ័ណ	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
១៧៥.លោកស្រី	នាយ នេងអ៊ុម	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំង
១៧៦.លោកស្រី	ជួន ចាវី	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំង
១៧៧.លោក	ចាម សុមញ្ញា	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំង
១៧៨.លោក	ឡើន ដារ៉ែន	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំង



១៧៩.លោក	កង ចាន់ណារិទ្ធ	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំង
១៨០.លោក	គង់ ឃុន	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តកោះកុង
១៨១.លោក	ពិន ម៉ីនណាង	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តកោះកុង
១៨២.លោក	ហែ សុវត្តិធី	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តកោះកុង
១៨៣.លោកស្រី	អ៊ុន កត្តិកា	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តកោះកុង
១៨៤.លោកស្រី	ចាន់ ស៊ីណា	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តកោះកុង
១៨៥.លោកស្រី	ច័ន្ទ ធារី	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តកោះកុង
១៨៦.លោកស្រី	ឌីម ឧត្តនា	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តកោះកុង
១៨៧.លោក	ឃឹម សុផិ	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង
១៨៨.លោក	ឡាង មករា	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង
១៨៩.លោក	នាយ លាភឌុន	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង
១៩០.លោក	ឃុន ចាន់ថាន	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ
១៩១.លោក	ឃុំ សុវណ្ណ	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ
១៩២.លោក	សាន សុខដា	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ
១៩៣.លោក	ពេជ លីណា	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ
១៩៤.លោក	ចាន់ សាឡើន	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ
១៩៥.លោក	សំរិទ សុផិ	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ
១៩៦.លោក	ម៉ែន សុវ៉ាត់ដារ៉ា	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ
១៩៧.លោក	គូ សុភ័ក្ត្រ	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ
១៩៨.លោក	វិល ឌីម	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ
១៩៩.លោកស្រី	ឈាម កែវបលក្ខណ៍	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តសៀមរាប
២០០.លោកស្រី	ស្រី សុភា	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តសៀមរាប
២០១.លោក	វ៉ាយ ច័ន្ទសុវណ្ណ	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តសៀមរាប
២០២.លោក	កែវ សុឡិះក្ស	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តសៀមរាប
២០៣.លោក	សុំ ស៊ីថា	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ
២០៤.លោក	លាង ហ៊ុន	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ
២០៥.លោកស្រី	សុខ ភូមារិទ្ធ	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ
២០៦.លោក	សោយ សាវតា	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ

២០៧.លោក	លាង សុខយាង	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ
២០៨.លោកស្រី	ជៀង មុនឃីន	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ
២០៩.លោក	ហ៊ុម ឡុងឌី	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ
២១០.លោក	សាវ៉ា វ៉ាដា	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ
២១១.លោក	រដ្ឋ វិរៈ	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ
២១២.លោក	អ៊ុំ ទិនដារ៉ូ	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តព្រះវិហារ
២១៣.លោកស្រី	ឡាង ចាន់នីម	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តព្រះវិហារ
២១៤.លោកស្រី	រឹម លក្ខិណា	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ
២១៥.លោកស្រី	ទិច ស្រីលីន	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ
២១៦.លោក	យូ សុឆ្លី	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ
២១៧.លោក	ម៉េម ម៉ុន	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ
២១៨.លោក	កៅ ភាវ៉ា	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ
២១៩.លោក	ឆៀង ទេវ	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ
២២០.លោក	ស្រី រដ្ឋា	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ
២២១.លោក	ជិន វី	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង
២២២.លោក	ខុម ម៉ុនជែន	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង
២២៣.លោកស្រី	យុន ចំរើន	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង
២២៤.លោកស្រី	ញាណ សារាឌី	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង
២២៥.លោកស្រី	នាង សុផុល	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង
២២៦.លោកស្រី	ហុក វិជ្ជា	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង
២២៧.លោក	ខឹម ជែន	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង
២២៨.លោក	សូ គន្ធី	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង
២២៩.លោក	សូ ភារុណ	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង
២៣០.លោក	ចន្ទ្យាថន មករា	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តកណ្តាល
២៣១.លោក	គ្រុយ ភីរម្យ	ភ្នាក់ងារ នៃសាខាគយនិងរដ្ឋាករខេត្តកណ្តាល
២៣២.លោក	លី រតនៈ	មន្ត្រី នៃអគ្គនាយកដ្ឋានរតនាគារជាតិ
២៣៣.លោកស្រី	កុម សុភារុណា	មន្ត្រី នៃអគ្គនាយកដ្ឋានរតនាគារជាតិ
២៣៤.លោក	ម៉ែន ភីរម្យ	មន្ត្រី នៃអគ្គនាយកដ្ឋានរតនាគារជាតិ



២៣៥.លោកស្រី	មិច សោម៉ានិត	មន្ត្រី នៃអគ្គនាយកដ្ឋានគណនេយ្យ
២៣៦.លោកស្រី	ចាន់ សារ៉ុម	មន្ត្រី នៃគណនេយ្យខេត្តកំពង់ចាម
២៣៧.លោកស្រី	ចាន់ តាយស៊ី	មន្ត្រី នៃគណនេយ្យខេត្តបន្ទាយមានជ័យ
២៣៨.លោក	ដុន យ៉ុក	មន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ
២៣៩.លោកស្រី	នេង សុនិតា	មន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ
២៤០.លោក	ពៅ មុណា	មន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ
២៤១.លោក	យិន សាវី	មន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ
២៤២.លោក	ប្រាជ្ញ ពេជ្រវណ្ណៈ	មន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ
២៤៣.លោកស្រី	ម៉ៅ ចន្ទី	មន្ត្រី នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត កំពង់ឆ្នាំង
២៤៤.លោក	រស់ ស្រីន	មន្ត្រី នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត កំពង់ឆ្នាំង
២៤៥.លោក	លន់ សៅលេក្ខតាម	មន្ត្រី នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រុងពោធិ៍សាត់
២៤៦.លោក	គុន ភារ៉ុក	មន្ត្រី នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ពោធិ៍សាត់
២៤៧.លោក	យន់ ច័ន្ទរដ្ឋា	មន្ត្រី នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ពោធិ៍សាត់
២៤៨.លោកស្រី	ដុន ដាវី	មន្ត្រី នៃសាខាពន្ធដារខណ្ឌដង្កោ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងសាមីខ្លួនត្រូវ ទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពិសាខ ៣ ចាតុមិថុន ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ៥ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៣៤ សនក្រ.៧៧

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយការងារ តាមលំដាប់ថ្នាក់ ជូនមន្ត្រីពន្ធនាគារខេត្តតាកែវ ចំនួន៩រូប ដែលមានស្នាដៃល្អ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម ៖

ក.មេដាយមាសការងារ

១-អគ្គនុរក្សថ្នាក់លេខ២	ឈម	មុន្នីរៈ	អនុប្រធានការិយាល័យពន្ធនាគារ
២-អគ្គនុរក្សថ្នាក់លេខ៣	ង៉ែត	រុទ្ធី	ប្រធានផ្នែកពន្ធនាគារ

ខ.មេដាយប្រាក់ការងារ

១-អគ្គនុរក្សថ្នាក់លេខ២	សេង	វណ្ណៈ	អនុប្រធានផ្នែកពន្ធនាគារ
២-អគ្គនុរក្សថ្នាក់លេខ២	សុច	វិទ្ធី	អនុប្រធានផ្នែកពន្ធនាគារ
៣-អគ្គនុរក្សថ្នាក់លេខ៣	ង៉ែត	ច័ន្ទសានិត	អនុប្រធានផ្នែកពន្ធនាគារ

គ.មេដាយសំរិទ្ធការងារ

១-អគ្គនុរក្សថ្នាក់លេខ៣	សេង	សុន	អនុប្រធានការិយាល័យពន្ធនាគារ
២-អគ្គនុរក្សថ្នាក់លេខ៤	ឈុន	ស៊ីថុន	មន្ត្រីពន្ធនាគារ
៣-អនុរក្សថ្នាក់លេខ១	យស់	ចំណាប់	មន្ត្រីពន្ធនាគារ
៤-អនុរក្សថ្នាក់លេខ១	មៀវ	សាម៉េត	មន្ត្រីពន្ធនាគារ

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងសមិទ្ធផល ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ទី ១៧ ខែ មិថុនា ឆ្នាំ ២០១៨ ធ្វើនៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួងកសិកម្ម
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ...១២៣៤...១៧៧៧៧...៧៧

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់ **មេដាយការងារ** តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការនៃខេត្តស្វាយរៀង ចំនួន ១២៣ រូប ដែលមាន ស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ នាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយ **មាសការងារ**

១-លោក	ថោង	រស់	អភិបាលរងស្រុកស្វាយជ្រំ
២-លោក	ព្រំ	សារិន	អភិបាលរងស្រុករមាសហែក
៣-លោក	សួស	សារិទ្ធ	អភិបាលរងស្រុកកំពង់រោទិ៍
៤-លោកស្រី	ខ្វាន់	ចាន់ណា	អភិបាលរងក្រុងបារាំង
៥-លោក	អ៊ុំង	សា	អភិបាលរងក្រុងបារាំង
៦-លោក	ជឿង	រដ្ឋា	អភិបាលរងក្រុងបារាំង
៧-លោក	ទិត្យ	ស៊ីថា	អនុប្រធានពន្ធនាគារខេត្ត
៨-លោក	ម៉ា	ចន្ទា	អនុប្រធានពន្ធនាគារខេត្ត
៩-លោក	ព្រំ	សោភ័ណ្ណ	នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត
១០-លោកស្រី	ពេជ្រ	មីក់	នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត
១១-លោក	ឈៀង	សុផា	នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត
១២-លោក	ប៉ែន	ភារុន	នាយករដ្ឋបាលសាលាក្រុងបារាំង

១៣-លោក	ម៉ក់	សម្បត្តិ	នាយករដ្ឋបាលសាលាស្រុកចន្ទ្រា
១៤-លោក	ជូ	ខេមរិទ្ធ	នាយករងរដ្ឋបាលសាលាក្រុងបារិត
១៥-លោក	ភឹម	ថា	នាយករងរដ្ឋបាលសាលាក្រុងស្វាយរៀង
១៦-លោក	ឯក	វិទ្ធី	ប្រធានការិយាល័យសាលាក្រុងបារិត
១៧-លោក	នាង	សារ៉ាត	ប្រធានការិយាល័យសាលាខេត្ត
១៨-លោក	សុខ	ប៊ុនថា	មន្ត្រីសាលាខេត្ត
១៩-លោក	សៀង	សត្តា	ស្នើនឃុំទួលស្តី ស្រុកចន្ទ្រា
២០-លោក	ម៉ៅ	សានៅ	ស្នើនសង្កាត់ប្រាសាទ ក្រុងបារិត
២១-លោក	តន់	ឡេវ	ស្នើនឃុំគគីរសោម ស្រុកស្វាយទាប
២២-លោក	សេក	សុខុន	ស្នើនឃុំស្វាយអង្គ ស្រុកស្វាយជ្រំ

ខ-មេដាយ ប្រាក់ការងារ

១-លោកស្រី	ប៊ុន	ចិន្តា	ប្រធានការិយាល័យសាលាខេត្ត
២-លោក	ប៊ុន	សាបិន	ប្រធានការិយាល័យសាលាខេត្ត
៣-លោក	ម៉ោង	សុវណ្ណារ៉ា	ប្រធានការិយាល័យពន្ធនាគារខេត្ត
៤-លោក	សេក	ប៊ុនថន	ប្រធានការិយាល័យពន្ធនាគារខេត្ត
៥-លោក	នៃ	ស	នាយករដ្ឋបាលសាលាស្រុករំដួល
៦-លោក	នួន	ឧត្តម	នាយករងរដ្ឋបាលសាលាស្រុករំដួល
៧-លោកស្រី	ជូ	ខេមរិទ្ធ	នាយករងរដ្ឋបាលសាលាក្រុងបារិត
៨-លោក	ប្រាក់	ដារ៉ា	អនុប្រធានការិយាល័យសាលាខេត្ត
៩-លោក	ញឹម	អ៊ុយ	អនុប្រធានការិយាល័យសាលាខេត្ត
១០-លោក	សឹម	វណ្ណ	ប្រធានការិយាល័យសាលាក្រុងស្វាយរៀង
១១-លោក	ទេព	ចាន់ដារ៉ា	ប្រធានការិយាល័យសាលាក្រុងស្វាយរៀង
១២-លោក	ខាំ	វិទ្ធី	ប្រធានការិយាល័យសាលាក្រុងបារិត
១៣-លោក	ស្វាយ	សុភាព	ប្រធានការិយាល័យសាលាស្រុករមាសបែក
១៤-លោក	យ៉ែម	ទិតមិនាមង្គល	ប្រធានការិយាល័យសាលាស្រុកកំពង់រោទ៍
១៥-លោក	រៀម	វិទ្ធី	ប្រធានការិយាល័យសាលាស្រុកស្វាយទាប
១៦-លោកស្រី	កែន	សារុំ	អនុប្រធានការិយាល័យសាលាស្រុកស្វាយជ្រំ
១៧-លោក	ខៅ	សែន	អនុប្រធានការិយាល័យសាលាស្រុកចន្ទ្រា
១៨-លោក	យស	ថុល	ស្នើនឃុំគោកព្រីង ស្រុកស្វាយជ្រំ
១៩-លោក	ជុំ	ស៊ីថា	មន្ត្រីសាលាស្រុកស្វាយជ្រំ
២០-លោក	កែប	សុផេង	ស្នើនឃុំព្រៃគគីរ ស្រុកចន្ទ្រា
២១-លោក	ឃុត	គឹម	ស្នើនឃុំត្នោត ស្រុកកំពង់រោទ៍

គ-មេដាយ សំរិទ្ធការងារ

១-លោក	ញឹម	ឡា	អនុប្រធានការិយាល័យពន្ធនាគារខេត្ត
២-លោក	ព្រំ	វ៉ា	អនុប្រធានផ្នែកពន្ធនាគារខេត្ត
៣-លោក	ប្រាក់	សារឿន	អនុប្រធានផ្នែកពន្ធនាគារខេត្ត
៤-លោកស្រី	ម៉ៅ	សារ៉ាតុត	អភិបាលរងស្រុករមាសបែក

៥-លោក	ហាយ	ចន្ទាត់	អភិបាលរងស្រុកស្វាយទាប
៦-លោក	លឹម	សៀងហេង	អភិបាលរងក្រុងបារាំង
៧-លោក	សុទ្ធ	ប្រសើរ	ប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាសាលាខេត្ត
៨-លោកស្រី	ញឹម	និមល	អនុប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាសាលាខេត្ត
៩-លោក	ឈឹម	ដារ៉ានី	នាយករងរដ្ឋបាលសាលាស្រុកស្វាយទាប
១០-លោក	សរ	សុដានី	នាយករងរដ្ឋបាលសាលាស្រុកស្វាយទាប
១១-លោក	ជា	ហ៊ិន	នាយករងរដ្ឋបាលសាលាស្រុកស្វាយទាប
១២-លោក	ហម	ហឿន	នាយករងរដ្ឋបាលសាលាស្រុករមាសហែក
១៣-លោក	អ៊ុក	វណ្ណា	ប្រធានការិយាល័យសាលាស្រុកស្វាយទាប
១៤-លោក	សាំង	កក្កដា	ប្រធានការិយាល័យសាលាស្រុកស្វាយទាប
១៥-លោក	ជូ	ឡានី	ប្រធានការិយាល័យសាលាខេត្ត
១៦-លោក	ប៊ូ	សំអូន	ប្រធានការិយាល័យសាលាស្រុកស្វាយជ្រំ
១៧-លោកស្រី	ជួន	ម៉ាលីស	ប្រធានការិយាល័យសាលាក្រុងស្វាយរៀង
១៨-លោក	លឹម	ផល្លា	ប្រធានការិយាល័យសាលាស្រុកកំពង់រោទិ៍
១៩-លោក	ធឿន	រដ្ឋា	ប្រធានការិយាល័យសាលាស្រុកចន្ទនា
២០-លោក	កែវ	សារ៉ង	ប្រធានការិយាល័យសាលាក្រុងបារាំង
២១-លោក	ប៉ែន	វណ្ណៈ	ប្រធានការិយាល័យសាលាក្រុងបារាំង
២២-លោក	ថង	សុខជា	អនុប្រធានអង្គភាពលទ្ធកម្មសាលាក្រុងបារាំង
២៣-លោកស្រី	កែវ	សោភ័ណ្ណ	អនុប្រធានអង្គភាពលទ្ធកម្មសាលាក្រុងបារាំង
២៤-លោក	ចាន់	ប៊ុនសែង	អនុប្រធានអង្គភាពលទ្ធកម្មសាលាក្រុងស្វាយរៀង
២៥-លោក	អ៊ុក	ប៊ុណ្ណា	អនុប្រធានការិយាល័យសាលាក្រុងបារាំង
២៦-លោក	ប្រាក់	ពៅ	អនុប្រធានការិយាល័យសាលាក្រុងបារាំង
២៧-លោក	សេង	រដ្ឋា	អនុប្រធានការិយាល័យសាលាក្រុងបារាំង
២៨-លោក	សរ	សមប្រាថ្នា	អនុប្រធានការិយាល័យសាលាស្រុកស្វាយទាប
២៩-លោកស្រី	ប្រាក់	ម៉ារ៉ុយ	អនុប្រធានការិយាល័យសាលាក្រុងស្វាយរៀង
៣០-លោក	អៀង	ភណិន្ទ	អនុប្រធានការិយាល័យសាលាខេត្ត
៣១-លោក	ម៉ៅញា	ហ៊ិន	អនុប្រធានការិយាល័យសាលាខេត្ត
៣២-លោក	ម៉ម	សារិទ្ធ	អនុប្រធានការិយាល័យសាលាខេត្ត
៣៣-លោក	ព្រំ	ចាន់	អនុប្រធានការិយាល័យសាលាខេត្ត
៣៤-លោក	ទិត	សុផល	អនុប្រធានការិយាល័យសាលាខេត្ត
៣៥-លោក	ញ៉ាក់	ច័ន្ទដារ៉ា	អនុប្រធានការិយាល័យសាលាខេត្ត
៣៦-លោក	ជា	មង្គល	អនុប្រធានការិយាល័យសាលាខេត្ត
៣៧-លោកស្រី	អោត	វ៉ាន់ថន	អនុប្រធានអង្គភាពលទ្ធកម្មសាលាខេត្ត
៣៨-លោកស្រី	ខូ	ផល្លា	ប្រធានផ្នែកពន្ធនាគារខេត្ត
៣៩-លោកស្រី	កើត	សុផល	មន្ត្រីផ្នែកអគ្គនុរក្សពន្ធនាគារខេត្ត
៤០-លោក	ទឹម	វិដ្ឋិកា	មន្ត្រីសាលាខេត្ត
៤១-លោក	ឃួន	សុភាណា	មន្ត្រីសាលាខេត្ត

៤២-លោក	គឹម	វ៉ារី	មន្ត្រីសាលាខេត្ត
៤៣-លោក	ជូ	សុន្ទរវិភារី	មន្ត្រីសាលាខេត្ត
៤៤-លោកស្រី	អន	សុវណ្ណមករា	មន្ត្រីសាលាក្រុងបាវិត
៤៥-លោក	ពុត	ស៊ា	មន្ត្រីសាលាក្រុងបាវិត
៤៦-លោកស្រី	ទិត្យ	ចាន់ថន	មន្ត្រីសាលាក្រុងបាវិត
៤៧-លោកស្រី	អ៊ិត	សុវណ្ណបូនី	មន្ត្រីសាលាក្រុងបាវិត
៤៨-លោកស្រី	ខាំ	បូរី	មន្ត្រីសាលាក្រុងបាវិត
៤៩-លោកស្រី	ហែន	ដានី	មន្ត្រីសាលាស្រុករមាសហែក
៥០-លោកស្រី	ចក់	សាមុត	មន្ត្រីសាលាស្រុករមាសហែក
៥១-លោកស្រី	ទេព	នី	មន្ត្រីសាលាស្រុករមាសហែក
៥២-លោក	ជា	ចំណាន	មន្ត្រីសាលាស្រុករមាសហែក
៥៣-លោក	តូច	ពុំ	ស្នើសុំស្វាយយា ស្រុកស្វាយជ្រំ
៥៤-លោក	ប្រាក់	ឈួន	ស្នើសុំសំយោង ស្រុកកំពង់រោទិ៍
៥៥-លោក	ចិន	ថុន	ស្នើសុំសង្កាត់បាវិត ក្រុងបាវិត
៥៦-លោក	សុខ	គង់	ស្នើសុំសង្កាត់ព្រៃអង្គញ ក្រុងបាវិត
៥៧-លោក	មាស	សារិន	ស្នើសុំសង្កាត់បាទី ក្រុងបាវិត
៥៨-លោក	ហាយ	ធួន	ស្នើសុំសង្កាត់ច្រកម្នេស ក្រុងបាវិត
៥៩-លោក	ផាន	សុភស្ត	ស្នើសុំលើទាល ស្រុកស្វាយជ្រំ
៦០-លោក	អ៊ុនមាស	ស្រណោះ	ស្នើសុំផ្នែក ស្រុកស្វាយជ្រំ
៦១-លោក	ឆោម	សុភី	ស្នើសុំព្រះពន្លា ស្រុកកំពង់រោទិ៍
៦២-លោក	មាយ	សុវណ្ណនី	ស្នើសុំព្រៃធំ ស្រុកកំពង់រោទិ៍
៦៣-លោក	អ៊ឹម	សារឿន	ស្នើសុំព្រៃធំ ស្រុករមាសហែក
៦៤-លោក	យិន	វន្តី	ស្នើសុំអង្គប្រជុំស្រុក រមាសហែក
៦៥-លោកស្រី	ឡឹក	សុមនា	ស្នើសុំចន្ទី ស្រុករមាសហែក
៦៦-លោក	ខែន	សុវុទ្ធា	ស្នើសុំសំរោង ស្រុកចន្ទ្រា
៦៧-លោក	ស្រី	ភារុន	មន្ត្រីសាលាស្រុករំដួល
៦៨-លោកស្រី	ម៉ា	លីណា	មន្ត្រីសាលាស្រុករំដួល
៦៩-លោកស្រី	រស់	ចាន់វ៉ា	មន្ត្រីសាលាស្រុករំដួល
៧០-លោកស្រី	ប្រឹង	សុភត្រា	មន្ត្រីផ្នែកសន្តិសុខពន្ធនាគារខេត្ត
៧១-លោក	យ៉ុន	វន្តី	មន្ត្រីផ្នែកសន្តិសុខពន្ធនាគារខេត្ត
៧២-លោក	ប្រាក់	ប៊ុនថាន	មន្ត្រីផ្នែកសន្តិសុខពន្ធនាគារខេត្ត
៧៣-លោក	ណាន	ណូរ៉ាស៊ីល	មន្ត្រីផ្នែកសន្តិសុខពន្ធនាគារខេត្ត
៧៤-លោក	អុំ	ជូ	មន្ត្រីផ្នែកសន្តិសុខពន្ធនាគារខេត្ត
៧៥-លោក	ឆាយ	មុនីវត្ត	មន្ត្រីផ្នែកសន្តិសុខពន្ធនាគារខេត្ត
៧៦-លោកស្រី	យស	សាម៉ុត	មន្ត្រីផ្នែកសន្តិសុខពន្ធនាគារខេត្ត
៧៧-លោកស្រី	សេង	សុលីដា	មន្ត្រីផ្នែកអគ្គនុរក្សពន្ធនាគារខេត្ត
៧៨-លោកស្រី	ស៊ឹម	សុភក្រ	មន្ត្រីផ្នែករដ្ឋបាលពន្ធនាគារខេត្ត

៧៩-លោកស្រី ហុក សេរី មន្ត្រីផ្នែករដ្ឋបាលពន្ធនាគារខេត្ត
៨០-លោក ច្រើក ចាន់នឿន មន្ត្រីផ្នែកសន្តិសុខពន្ធនាគារខេត្ត

មាត្រា ២- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ច
រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១៣ ខែ មិថុនា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អន្តរាគមន៍
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ទទួលកាលបរិច្ឆេទនាយករដ្ឋមន្ត្រី
 - ទទួលកាលបរិច្ឆេទនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០០ ៧៧ ប

សេចក្តីសម្រេច

ស្តីពី

ការដាក់ឱ្យអនុវត្តកិច្ចព្រមព្រៀងស្តីពីការបង្កើតគ្រឹះស្ថានសាធារណៈរដ្ឋបាល



- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥១៨/៥៩០ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការកែសម្រួលមាត្រាមួយចំនួននៃព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្តី ពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- យោងតាមសេចក្តីត្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

ប្រការ១.-

ដាក់ឱ្យអនុវត្តកិច្ចព្រមព្រៀងស្តីពីការបង្កើតគ្រឹះស្ថានសាធារណៈរដ្ឋបាល ដូចមានភ្ជាប់ជាឧបសម្ព័ន្ធ នៃសេចក្តីសម្រេចនេះ។

ប្រការ២.-

គ្រឹះស្ថានសាធារណៈរដ្ឋបាលទាំងឡាយ ដែលត្រូវបានបង្កើតឡើងមុនការចូលជាធរមាននៃព្រះរាជក្រឹត្យនេះ ត្រូវធ្វើការកែសម្រួលលិខិតបទដ្ឋានពាក់ព័ន្ធនានាឱ្យតាមបទប្បញ្ញត្តិនៃព្រះរាជក្រឹត្យលេខ នស/រកត/០៥១៨/៥៩០ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ និងព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ យ៉ាងយូរបំផុតត្រឹមដំណាច់ឆ្នាំ២០១៩។

ប្រការ៣.-

សេចក្តីសម្រេចលេខ ៩៥ សសរ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការដាក់ឱ្យអនុវត្តកិច្ចការស្តីពីការបង្កើតគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវទុកជានិរាករណ៍។

ប្រការ៤.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងរដ្ឋលេខាធិការដ្ឋាន គ្រឹះស្ថានសាធារណៈរដ្ឋបាល ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃចន្ទ ៧ រោច ខែ មិថុនា ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



រាជរដ្ឋាភិបាលកម្ពុជា
លេខ:.....

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



កំរូអនុក្រឹត្យ

អនុក្រឹត្យ
ស្តីពី

ការបង្កើត.....ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រមលេខនស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញ ព្រះរាជក្រមលេខនស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញ ព្រះរាជក្រមលេខ..... ចុះថ្ងៃទី.....ខែ..... ឆ្នាំ..... ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួង..... (ក្រសួងអាណាព្យាបាលបច្ចេកទេស)
- បានឃើញ ព្រះរាជក្រមលេខនស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញ ព្រះរាជក្រមលេខនស/រកម/០១១២/០០៤ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលទ្ធកម្មសាធារណៈ
- បានឃើញ ព្រះរាជក្រមលេខនស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញ ព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា

- បានឃើញ ព្រះរាជក្រឹត្យលេខនស/រកត/០៥១៨/៥៩០ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការកែសម្រួលមាត្រាមួយចំនួននៃព្រះរាជក្រឹត្យ លេខនស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញ ព្រះរាជក្រឹត្យលេខនស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញ អនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញ អនុក្រឹត្យលេខ.....អនក្រ.បក ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់.....(ក្រសួងអាណាព្យាបាលបច្ចេកទេស)
- បានឃើញ អនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញ អនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋទៅតាមក្រសួង ខេត្ត-ក្រុង-ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញ អនុក្រឹត្យលេខ.....អនក្រ.បក ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... ដែលពាក់ព័ន្ធផ្សេងទៀត
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួង.....(ក្រសួងអាណាព្យាបាលហិរញ្ញវត្ថុនិងក្រសួងអាណាព្យាបាលបច្ចេកទេស)
- យោងតាមសំណូមពរចាំបាច់នៃការងារ

សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ

មាត្រា១.-

ត្រូវបានបង្កើតគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានឈ្មោះថា..... សរសេរជាអក្សរកាត់ ថា..... ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស គឺក្រសួង..... និងស្ថិតនៅក្រោមអាណាព្យាបាលហិរញ្ញវត្ថុ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មាត្រា២._

(ឈ្មោះគ្រឹះស្ថាន) ជានីតិបុគ្គលនៃនីតិសាធារណៈ និងមានថវិកាស្វ័យ ដែលត្រូវរៀបចំបញ្ជីជាឧបសម្ព័ន្ធនៃថវិការបស់ក្រសួង ស្ថាប័នអាណាព្យាបាលបច្ចេកទេស។

(ឈ្មោះគ្រឹះស្ថាន) មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅ..... ។

មាត្រា៣._

(ឈ្មោះគ្រឹះស្ថាន) មានភារកិច្ចជាអាទិ៍ដូចតទៅ ÷

-
-
-
-

ជំពូកទី២

ការដឹកនាំ និងការគ្រប់គ្រង

ផ្នែកទី១

ក្រុមប្រឹក្សាភិបាលរបស់ (ឈ្មោះគ្រឹះស្ថាន)

មាត្រា៤._

(ឈ្មោះគ្រឹះស្ថាន) ត្រូវដឹកនាំដោយក្រុមប្រឹក្សាភិបាលមួយដែលជាអង្គការដឹកនាំខ្ពស់បំផុត និងមានបេសកកម្មតម្រង់ទិសការអនុវត្ត និងត្រួតពិនិត្យសកម្មភាពការងាររបស់គ្រឹះស្ថានក្នុងក្របខ័ណ្ឌបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

មាត្រា៥._

(ឈ្មោះគ្រឹះស្ថាន) មានសមាជិកក្រុមប្រឹក្សាភិបាលចំនួន(...)រូប ដែលមានសមាសភាពដូចតទៅ÷

- តំណាងក្រសួង ស្ថាប័នអាណាព្យាបាលបច្ចេកទេស ប្រធាន ឬសមាជិក
- តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធាន ឬសមាជិក
- តំណាង... សមាជិក
- នាយក(ឈ្មោះគ្រឹះស្ថាន) សមាជិក
- តំណាងបុគ្គលិកនៃ (ឈ្មោះគ្រឹះស្ថាន) សមាជិកស្វ័យប្រវត្តិ។

ក្រុមប្រឹក្សាភិបាលនៃ (ឈ្មោះគ្រឹះស្ថាន) ត្រូវបង្កើតក្នុងរយៈពេលយ៉ាងយូរ ១(មួយ) ខែ បន្ទាប់ពីកាលបរិច្ឆេទនៃការបង្កើត (ឈ្មោះគ្រឹះស្ថាន) ។

មាត្រា៦._

តំណាងបុគ្គលិកនៃ (ឈ្មោះគ្រឹះស្ថាន) ១(មួយ)រូប គឺជាសមាជិកក្រុមប្រឹក្សាភិបាលស្វ័យប្រវត្តិ ដែលត្រូវបានជ្រើសរើសដោយការបោះឆ្នោតក្នុងចំណោមបុគ្គលិកសម្រាប់អាណត្តិ ៣(បី)ឆ្នាំ។ តំណាង

បុគ្គលិក ត្រូវក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលចាប់ពីថ្ងៃជាប់ឆ្នោត ដោយមិនចាំបាច់មានការតែងតាំងឡើយ។ នៅពេលចប់អាណត្តិ ឬលាលប់ពីការងារ តំណាងបុគ្គលិកនេះ ត្រូវបាត់បង់សមាជិកភាពក្រុមប្រឹក្សាភិបាលដោយស្វ័យប្រវត្តិ។

តំណាងបុគ្គលិក ត្រូវជ្រើសរើសដោយការបោះឆ្នោត ដែលប្រព្រឹត្តទៅតាមលក្ខណៈប្រជាធិបតេយ្យ។ អ្នកមានសិទ្ធិបោះឆ្នោតសម្រាប់៖

- ក. អាណត្តិដំបូងនៃក្រុមប្រឹក្សាភិបាលជាបុគ្គលិកអចិន្ត្រៃយ៍។
- ខ. អាណត្តិនៃក្រុមប្រឹក្សាភិបាលបន្តបន្ទាប់ទៀត ជាបុគ្គលិកទាំងអស់ ដែលមានសិទ្ធិបោះឆ្នោតតាមការសម្រេចរបស់នាយក(ឈ្មោះត្រីះស្ថាន)។

តំណាងនេះ ត្រូវជ្រើសរើសពីក្នុងចំណោមបុគ្គលិកអចិន្ត្រៃយ៍ ដោយសំឡេងគាំទ្រភាគច្រើនដាច់ខាត ស្របតាមលក្ខខណ្ឌវិនិច្ឆ័យដូចខាងក្រោម ៖

- មានសញ្ជាតិខ្មែរ មានអាយុយ៉ាងតិច ២៥(ម្ភៃប្រាំ)ឆ្នាំ និងយ៉ាងច្រើន ៥៥(ហាសិបប្រាំ)ឆ្នាំ
- បម្រើការងារយ៉ាងតិច ៥(ប្រាំ)ឆ្នាំ ដោយយកចិត្តទុកដាក់ក្នុងការការពារផលប្រយោជន៍ឱ្យបុគ្គលិកទាំងអស់ និង(ឈ្មោះត្រីះស្ថាន)
- មានកិរិយាមរយាទល្អ
- ពុំធ្លាប់ទទួលការផ្ដន្ទាទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ ដែលពាក់ព័ន្ធនឹងទំនុកចិត្ត និងសមត្ថភាពវិជ្ជាជីវៈ
- មានសមត្ថភាព និងបទពិសោធន៍វិជ្ជាជីវៈគ្រប់គ្រាន់តាមសំណូមពរ និងលក្ខខណ្ឌនៃការងាររបស់(ឈ្មោះត្រីះស្ថាន)។

នីតិវិធីសម្រាប់ការបោះឆ្នោតតំណាងបុគ្គលិកជាសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាណត្តិនីមួយៗនៃ (ឈ្មោះត្រីះស្ថាន) ត្រូវកំណត់ដោយសេចក្ដីសម្រេចរបស់នាយក (ឈ្មោះត្រីះស្ថាន)។

ក្រៅពីសមាជិកក្រុមប្រឹក្សាភិបាលស្វ័យប្រវត្តិ សមាជិកក្រុមប្រឹក្សាភិបាលដទៃទៀត ត្រូវមានអាណត្តិ ៣(បី)ឆ្នាំ ដែលត្រូវបានតែងតាំង និងបញ្ចប់ដោយអនុក្រឹត្យតាមសំណើរបស់ក្រសួង ស្ថាប័ន ដែលសមាជិកនោះតំណាងឱ្យ។ អាណត្តិនេះ អាចបន្តសារជាថ្មីទៀតបានដោយអនុក្រឹត្យ ប៉ុន្តែមិនត្រូវលើសពី ២(ពីរ)អាណត្តិឡើយ។

មាត្រា ៧.-

បេក្ខភាពជាសមាជិកក្រុមប្រឹក្សាភិបាល ត្រូវជ្រើសរើសពីក្នុងចំណោមមន្ត្រីរាជការ ឬឥស្សរជនដែលមានលក្ខណសម្បត្តិ និងបទពិសោធន៍ដូចខាងក្រោម៖

- មានសញ្ជាតិខ្មែរ

- បម្រើការងារយ៉ាងតិច ៥(ប្រាំ)ឆ្នាំ
- ពុំធ្លាប់ទទួលការផ្ដន្ទាទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋដែលពាក់ព័ន្ធនឹងទំនុកចិត្ត និងសមត្ថភាព វិជ្ជាជីវៈ
- មានសមត្ថភាពជំនាញនៅក្នុងវិស័យពាក់ព័ន្ធ ជាអាទិ៍ រដ្ឋបាល សង្គមកិច្ច សុខាភិបាល វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកទេស។

មាត្រា ៨._

សមាជិកភាពក្រុមប្រឹក្សាភិបាល អាចត្រូវបានបញ្ចប់មុនអាណត្តិតាមសំណើក្រសួង ស្ថាប័នតំណាង ក្នុងករណីដែល សមាជិកក្រុមប្រឹក្សាភិបាលនោះមានជាអាទិ៍ បាត់បង់ភាពស្របច្បាប់ជាតំណាងក្រសួង ស្ថាប័ន តំណាងបុគ្គលិករបស់គ្រឹះស្ថានទទួលមរណភាព សុំលាលប់ជាលាយលក្ខណ៍អក្សរ បាត់បង់ សម្បទាវិជ្ជាជីវៈដោយមានលិខិតបញ្ជាក់ពីក្រសួង ស្ថាប័នមានសមត្ថកិច្ច និងត្រូវបានផ្ដន្ទាទោសឱ្យជាប់ ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ។

ក្រុមប្រឹក្សាភិបាលនីមួយៗ ត្រូវបន្តនិរន្តរភាពការងាររបស់ខ្លួន រហូតដល់មានការតែងតាំងក្រុមប្រឹក្សា ភិបាលថ្មី។ ក្រុមប្រឹក្សាភិបាលអាណត្តិថ្មី ត្រូវតែងតាំងយ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយការបញ្ចប់អាណត្តិ ក្រុមប្រឹក្សាភិបាលចាស់។ មុនការបញ្ចប់អាណត្តិក្រុមប្រឹក្សាភិបាល ក្រសួង.....ត្រូវរៀបចំ សំណើទៅកាន់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់បញ្ជូនបេក្ខភាពសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិថ្មី។ ក្រសួង.....ត្រូវទទួលខុសត្រូវលើភាពយឺតយ៉ាវនៃការស្នើតែងតាំងក្រុមប្រឹក្សាភិបាល។ ការតែងតាំង សមាជិកក្រុមប្រឹក្សាភិបាលនីមួយៗ ត្រូវមានបញ្ជាក់អំពីអាណត្តិ ដែលសមាជិកនោះត្រូវទទួល។

សមាជិកក្រុមប្រឹក្សាភិបាលថ្មី ដែលត្រូវបានតែងតាំងជំនួសកន្លែងទំនេរ ស្របតាមលក្ខខណ្ឌខាង លើ មានអាណត្តិត្រឹមអាណត្តិដែលនៅសល់របស់សមាជិកក្រុមប្រឹក្សាភិបាល។

មុខងារជាប្រធានក្រុមប្រឹក្សាភិបាល (**ឈ្មោះ: ត្រីស្ថាន**) មានវិសមិតភាពជាមួយមុខងារជានាយក (**ឈ្មោះ: ត្រីស្ថាន**)។

លើកលែងតែប្រធានក្រុមប្រឹក្សាភិបាល មុខងារជាសមាជិកក្រុមប្រឹក្សាភិបាល មានវិសមិតភាព មុខងារជាសមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា និងសមាជិកព្រឹទ្ធសភា។

ការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ក្នុងក្របខ័ណ្ឌនៃការអនុវត្តមុខងារជាសមាជិកក្រុមប្រឹក្សាភិបាល ត្រូវជាបន្តកររបស់ (**ឈ្មោះ: ត្រីស្ថាន**) លើកលែងតែករណី ដែលសមាជិកនោះបានប្រព្រឹត្តកំហុសដោយ ចេតនា ឬដោយធ្វេសប្រហែសធ្ងន់ធ្ងរ។

សមាជិកនីមួយៗនៃក្រុមប្រឹក្សាភិបាល ត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ចំពោះបទល្មើសដែល ខ្លួនបានប្រព្រឹត្ត។

សមាជិកក្រុមប្រឹក្សាភិបាល មានកាតព្វកិច្ចចូលរួមប្រជុំតាមការអញ្ជើញ ប្រកាន់ខ្ជាប់នូវគោលដៅហរ
រាយការណ៍ជាប្រចាំពីសកម្មភាពការងារក្នុងក្របខ័ណ្ឌនៃសមត្ថកិច្ចរបស់ខ្លួន ជូនក្រសួង ស្ថាប័ន ដែលខ្លួន
តំណាងឱ្យ គោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់ (ឈ្មោះគ្រឹះស្ថាន) ។

មាត្រា៩.-

សមាជិកក្រុមប្រឹក្សាភិបាលគ្រប់រូប នឹងទទួលបានលាភការ ប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភផ្សេងៗ
តាមគោលការណ៍កំណត់ជាធរមាន។

ការផ្តល់លាភការ ប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភផ្សេងៗ ជូនសមាជិកក្រុមប្រឹក្សាភិបាលនៃ
(ឈ្មោះគ្រឹះស្ថាន) ត្រូវសម្រេចជាគោលការណ៍ ដោយរដ្ឋមន្ត្រីក្រសួង..... និងរដ្ឋមន្ត្រី
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមសំណើរបស់ក្រុមប្រឹក្សាភិបាល។

ការផ្តល់លាភការ ប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភផ្សេងៗខាងលើ អាចត្រូវបានផ្អាកដោយក្រសួង
ស្ថាប័ន ដែលសមាជិកក្រុមប្រឹក្សាភិបាលនោះតំណាងឱ្យ ក្នុងករណីដែលសមាជិកក្រុមប្រឹក្សាភិបាលនោះ ពុំ
គោរពអាណត្តិកិច្ចរបស់ខ្លួន ដែលមានជាអាទិ៍៖-

- ១. ការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងមនសិការវិជ្ជាជីវៈ
- ២. ការគោរពបទបញ្ជា និងបទប្បញ្ញត្តិរបស់ (ឈ្មោះគ្រឹះស្ថាន)
- ៣. ការបំពេញតួនាទី និងភារកិច្ចនៅក្នុងក្រុមប្រឹក្សាភិបាល
- ៤. ការអនុវត្តកាតព្វកិច្ចរាយការណ៍ពីសកម្មភាពការងាររបស់ខ្លួនជូនក្រសួង ស្ថាប័ន ដែលសមាជិក
ក្រុមប្រឹក្សាភិបាលនោះតំណាងឱ្យ។

ប្រធានក្រុមប្រឹក្សាភិបាល អាចអញ្ជើញឥស្សរជននៅក្រៅក្រុមប្រឹក្សាភិបាល ដែលមានបទពិសោធន៍
លើវិស័យពាក់ព័ន្ធ ជាអាទិ៍ រដ្ឋបាល សង្គមកិច្ច សុខាភិបាល វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកទេស
និងតំណាងដៃគូអភិវឌ្ឍន៍ ឱ្យចូលរួមក្នុងអង្គប្រជុំក្រុមប្រឹក្សាភិបាលបាន។ ឥស្សរជនទាំងនោះមានសិទ្ធិ
ផ្តល់មតិតែពុំមានសិទ្ធិបោះឆ្នោតអនុម័តឡើយ។

មាត្រា១០.-

ក្រុមប្រឹក្សាភិបាល មានបេសកកម្មដឹកនាំ តម្រង់ទិសការអនុវត្តសកម្មភាពការងារ និងធ្វើការត្រួត-
ពិនិត្យលើដំណើរការរបស់ (ឈ្មោះគ្រឹះស្ថាន) ។ ក្នុងក្របខ័ណ្ឌនៃបេសកកម្មនេះ ក្រុមប្រឹក្សាភិបាលត្រូវ៖

- ពិនិត្យ និងអនុម័តផែនការអភិវឌ្ឍន៍របស់(ឈ្មោះគ្រឹះស្ថាន)ទាំងសម្រាប់រយៈពេលមធ្យម ទាំងសម្រាប់
រយៈពេលវែង
- ពិនិត្យ និងអនុម័តគម្រោងថវិកា និងផែនការលទ្ធកម្មប្រចាំឆ្នាំរបស់ (ឈ្មោះគ្រឹះស្ថាន)

- ពិនិត្យ និងអនុម័តរបាយការណ៍គ្រប់គ្រង (ឈ្មោះ: គ្រឹះស្ថាន) របាយការណ៍ហិរញ្ញវត្ថុ របាយការណ៍គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ និងរបាយការណ៍លទ្ធកម្មសាធារណៈ
- កំណត់ការរៀបចំរចនាសម្ព័ន្ធ និងភារកិច្ចទូទៅរបស់អង្គភាពចំណុះ (ឈ្មោះ: គ្រឹះស្ថាន)
- ជំរុញដំណើរការរបស់គណៈកម្មាធិការ និងគណៈកម្មការ ដែលបង្កើតឡើងដោយអនុក្រឹត្យស្តីពីការបង្កើត (ឈ្មោះ: គ្រឹះស្ថាន) ព្រមទាំងបង្កើតគណៈកម្មាធិការ និងគណៈកម្មការនានា តាមការចាំបាច់
- កំណត់នូវនីតិវិធីនៃការជ្រើសរើសបុគ្គលិក ការដំឡើងឋានន្តរស័ក្តិ ឬការផ្តល់លាភការ និងប្រាក់ឧបត្ថម្ភផ្សេងៗ ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
- ពិនិត្យ និងអនុម័តលើសំណើសុំកំណត់ក្របខ័ណ្ឌ និងចំនួនបុគ្គលិកប្រចាំឆ្នាំរបស់នាយក (ឈ្មោះ: គ្រឹះស្ថាន)
- ធ្វើការវាយតម្លៃលើលទ្ធផលសម្រេចបានប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ ព្រមទាំងលើកិច្ចការកែតម្រូវសម្រាប់អនុវត្តបន្ត។

មាត្រា ១១.-

យ៉ាងយូរ ១(មួយ)ខែក្រោយការបង្កើតក្រុមប្រឹក្សាភិបាល ប្រធានក្រុមប្រឹក្សាភិបាល ត្រូវកោះប្រជុំក្រុមប្រឹក្សាភិបាលលើកដំបូង ដែលរៀបរាប់សំខាន់ៗ ការរៀបចំសេចក្តីព្រាងប្រកាសរួមរបស់ក្រសួងអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃ (ឈ្មោះ: គ្រឹះស្ថាន) ដែលក្នុងនោះ ត្រូវបញ្ជាក់ពីរចនាសម្ព័ន្ធ និងភារកិច្ចទូទៅរបស់អង្គភាពចំណុះ (ឈ្មោះ: គ្រឹះស្ថាន) នោះ។

ក្រុមប្រឹក្សាភិបាលនៃ (ឈ្មោះ: គ្រឹះស្ថាន) មានរបបប្រជុំសាមញ្ញប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ព្រមទាំងអាចប្រជុំវិសាមញ្ញ តាមគំនិតផ្តួចផ្តើមរបស់ប្រធានក្រុមប្រឹក្សាភិបាល ឬតាមការស្នើសុំពីសមាជិកក្រុមប្រឹក្សាភិបាលចំនួន ២ ភាគ ៣ ឬពីនាយក (ឈ្មោះ: គ្រឹះស្ថាន) តាមការចាំបាច់។

សម្រាប់ការប្រជុំក្រុមប្រឹក្សាភិបាលប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ចាំបាច់ត្រូវដាក់បញ្ចូលរបៀបវារៈទាក់ទងនឹងការអនុវត្តថវិកា ការពិនិត្យ និងអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ។

នាយក(ឈ្មោះ: គ្រឹះស្ថាន)ត្រូវចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល ហើយត្រូវជ្រើសរើសមន្ត្រីម្នាក់ជាលេខាធិការនៃអង្គប្រជុំ។ លេខាធិការនេះពុំមានសិទ្ធិបោះឆ្នោតទេ។

ក្រុមប្រឹក្សាភិបាល ធ្វើការពិភាក្សាលើរបៀបវារៈដែលបានគ្រោង។ របៀបវារៈត្រូវបានជូនដំណឹងមុនយ៉ាងតិច ១០(ដប់)ថ្ងៃ នៃថ្ងៃធ្វើការដល់គ្រប់សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកពាក់ព័ន្ធដទៃផ្សេងទៀត។

មន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុដែលមានចែងក្នុងមាត្រា ៣៥ នៃអនុក្រឹត្យនេះ ត្រូវចូលរួមក្នុងសម័យ
ប្រជុំរបស់ក្រុមប្រឹក្សាភិបាល តែមិនមានសិទ្ធិបោះឆ្នោត។

ការប្រជុំរបស់ក្រុមប្រឹក្សាភិបាល អាចប្រព្រឹត្តទៅបានលុះត្រាតែ មានការចូលរួមពីសមាជិកក្រុម-
ប្រឹក្សាភិបាលលើសពី ៥០(ហាសិប)ភាគរយ។ សមាជិករបស់ក្រុមប្រឹក្សាភិបាលអវត្តមាន ពុំអាចឱ្យគេ
ជំនួសបានឡើយ។

ប្រសិនបើភ្នំមមិនគ្រប់គ្រាន់ នោះប្រធានក្រុមប្រឹក្សាភិបាល អាចកោះអញ្ជើញប្រជុំជាថ្មី ក្នុងរយៈ
ពេល ១៥(ដប់ប្រាំ)ថ្ងៃក្រោយ។ ការប្រជុំលើកក្រោយនេះ មិនចាំបាច់តម្រូវឱ្យមានគ្រប់ភ្នំឡើយ ហើយ
ត្រូវពិភាក្សាតែលើរបៀបវារៈ ដែលខកខានពុំបានប្រជុំតាមការអញ្ជើញលើកទី ១(មួយ)ប៉ុណ្ណោះ។

សមាជិកដែលចូលរួមប្រជុំត្រូវចុះហត្ថលេខាលើបញ្ជីវត្តមាន។

សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ត្រូវអនុម័តតាមមតិភាគច្រើននៃសមាជិកវត្តមាន។ ក្នុង
ករណីមានសំឡេងស្មើគ្នា សំឡេងប្រធានក្រុមប្រឹក្សាភិបាលមានឧត្តមានភាព។

សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ដោយមានចុះហត្ថលេខា
របស់ប្រធាន និងត្រូវរក្សាទុកនៅទីស្នាក់ការរបស់ (ឈ្មោះគ្រឹះស្ថាន)។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលត្រូវកត់ត្រាក្នុងកំណត់ហេតុ។ កំណត់ហេតុ ត្រូវឆ្លុះបញ្ចាំងពីភាពពិតនៃ
ការពិភាក្សារបស់អង្គប្រជុំ។ លេខាធិការនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលត្រូវរៀបចំ និងធ្វើសេចក្តីព្រាងកំណត់
ហេតុជូនសមាជិកក្រុមប្រឹក្សាភិបាលក្នុងរយៈពេល ២(ពីរ)ថ្ងៃ ក្រោយកាលបរិច្ឆេទនៃកិច្ចប្រជុំនីមួយៗ។
សមាជិកក្រុមប្រឹក្សាភិបាលមានរយៈពេល ៥(ប្រាំ)ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីកាលបរិច្ឆេទទទួលបានកំណត់
ហេតុប្រជុំ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬផ្តល់មតិកែសម្រួលលើកំណត់ហេតុ។ ក្នុងរយៈពេល ១០(ដប់)ថ្ងៃ
គិតចាប់ពីកាលបរិច្ឆេទនៃកិច្ចប្រជុំ ប្រធានក្រុមប្រឹក្សាភិបាលត្រូវចុះហត្ថលេខាលើកំណត់ហេតុ ដែល
ទទួលបានការកែតម្រូវ ឬការយល់ព្រមពីសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់។

កំណត់ហេតុអង្គប្រជុំក្រុមប្រឹក្សាភិបាល និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលខាងលើ ត្រូវ
បញ្ជូនក្នុងរយៈពេល ១៥(ដប់ប្រាំ)ថ្ងៃ ក្រោយកាលបរិច្ឆេទនៃកិច្ចប្រជុំ ជូនសមាជិកក្រុមប្រឹក្សាភិបាលទាំង
អស់ និងជូនសមាជិកអង្គប្រជុំ។

ការប្រជុំសាមញ្ញប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ត្រូវធ្វើឡើងជាចាំបាច់ ដោយមិនត្រូវឆ្លងខែ
បន្ទាប់នៃដំណាច់ត្រីមាស ឆមាស និងឆ្នាំ។ ការខកខានមិនបានប្រជុំក្រុមប្រឹក្សាភិបាលប្រចាំត្រីមាស ប្រចាំ
ឆមាស និងប្រចាំឆ្នាំ គឺជាការទទួលខុសត្រូវផ្ទាល់របស់ប្រធានក្រុមប្រឹក្សាភិបាល។

ផ្នែកទី២

អង្គការប្រតិបត្តិរបស់ (ឈ្មោះគ្រឹះស្ថាន)

មាត្រា១២.-

(ឈ្មោះគ្រឹះស្ថាន) ត្រូវគ្រប់គ្រងដោយនាយក ១(មួយ)រូប ដែលត្រូវបានតែងតាំង និងបញ្ចប់ពីមុខតំណែងដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្ត្រី ឬដោយអនុក្រឹត្យតាមសំណើរបស់ក្រសួងស្ថាប័នអាណាព្យាបាលបច្ចេកទេស។ នាយក(ឈ្មោះគ្រឹះស្ថាន)មានតួនាទីជានាយកប្រតិបត្តិ។ ការតែងតាំងនាយក ត្រូវធ្វើឡើងយ៉ាងយូរ ១(មួយ)ខែ ក្រោយពីការចូលជាធរមាននៃអនុក្រឹត្យនេះ។

មុខងារជានាយក (ឈ្មោះគ្រឹះស្ថាន) មានវិសមិតភាពជាមួយមុខងារ ជាសមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា និងជាមួយមុខងារជាប្រធានក្រុមប្រឹក្សាភិបាល។ យ៉ាងយូរ ១(មួយ) ខែ ក្រោយការតែងតាំងនាយក (ឈ្មោះគ្រឹះស្ថាន) ត្រូវចាត់ចែងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងសម្រេច ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកដំបូង។

មាត្រា១៣.-

នាយក (ឈ្មោះគ្រឹះស្ថាន) គឺជាតំណាងរបស់(ឈ្មោះគ្រឹះស្ថាន)ក្នុងទំនាក់ទំនងជាមួយតតិយជន។ នាយក (ឈ្មោះគ្រឹះស្ថាន) មានមុខងារ និងភារកិច្ចដូចខាងក្រោម៖

- រៀបចំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល
- អនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលនិងគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាព ដែលកំណត់ដោយក្រុមប្រឹក្សាភិបាល
- រៀបចំផែនការអភិវឌ្ឍន៍ (ឈ្មោះគ្រឹះស្ថាន) ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងអនុម័ត
- រៀបចំគម្រោងថវិកាប្រចាំឆ្នាំរបស់ (ឈ្មោះគ្រឹះស្ថាន) ដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងអនុម័ត
- រៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំរបស់ (ឈ្មោះគ្រឹះស្ថាន) ដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាល ពិនិត្យ និងអនុម័ត
- រៀបចំរបាយការណ៍គ្រប់គ្រង (ឈ្មោះគ្រឹះស្ថាន) របាយការណ៍ហិរញ្ញវត្ថុ របាយការណ៍គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ និងរបាយការណ៍លទ្ធកម្មសាធារណៈ ដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងអនុម័ត
- រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋទាំងអស់ដែលស្ថិតក្រោមការកាន់កាប់ និងប្រើប្រាស់របស់ (ឈ្មោះគ្រឹះស្ថាន) ដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងអនុម័ត

- បញ្ជូនបញ្ជីសារពើភណ្ណទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល មក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីតម្កល់ទុក និងធ្វើការពិនិត្យតាមដាន ព្រមទាំងរាយការណ៍ជា រៀងរាល់ឆ្នាំនូវលទ្ធផលនៃការរៀបចំបញ្ជីសារពើភណ្ណទ្រព្យសម្បត្តិរដ្ឋ
- ធ្វើការបញ្ជាក់ក្នុងករណីចាំបាច់ នូវភារកិច្ចរបស់អង្គភាពចំណុះនានានៃ (ឈ្មោះ: គ្រឹះស្ថាន)
- លើកសំណើរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ការកំណត់មុខងារ ក្របខ័ណ្ឌ និងចំនួនមន្ត្រីរាជការនិង បុគ្គលិករបស់ (ឈ្មោះ: គ្រឹះស្ថាន) ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងអនុម័ត
- លើកសំណើសុំលាភការ ប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភផ្សេងៗសម្រាប់បុគ្គលិកគ្រប់ប្រភេទជូន ក្រុមប្រឹក្សាភិបាលពិនិត្យ និងអនុម័ត
- គ្រប់គ្រង និងអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធលទ្ធកម្មសាធារណៈជាធរមាន
- បំពេញមុខងាររដ្ឋបាល និងគ្រប់គ្រងទាំងឡាយដទៃទៀត ដែលត្រូវបានប្រគល់ឱ្យស្របតាម សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។

នាយកនៃ (ឈ្មោះ: គ្រឹះស្ថាន) មានសិទ្ធិស្នើទៅក្រសួង..... សុំតែងតាំងនាយករង ១ (មួយ)រូប ឬច្រើនរូបជាជំនួយការតាមការចាំបាច់។ នាយករង ត្រូវមានចំណេះដឹងលើផ្នែកបច្ចេកទេសតាម វិស័យនីមួយៗ ដែលត្រូវទទួលគ្រប់គ្រង។

ផ្នែកទី៣

បុគ្គលិករបស់(ឈ្មោះ: គ្រឹះស្ថាន)

មាត្រា ១៤.-

បុគ្គលិកអចិន្ត្រៃយ៍របស់ (ឈ្មោះ: គ្រឹះស្ថាន) គឺជាមន្ត្រីរាជការក្របខ័ណ្ឌមុខងារសាធារណៈ ដែល ត្រូវបានតែងតាំងឱ្យបម្រើការងារនៅក្នុង (ឈ្មោះ: គ្រឹះស្ថាន) ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។

(ឈ្មោះ: គ្រឹះស្ថាន) អាចត្រូវបានអនុញ្ញាតឱ្យជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ដើម្បីបំពេញការងារ តាមតម្រូវការចាំបាច់របស់ខ្លួន ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

បុគ្គលិករបស់ (ឈ្មោះ: គ្រឹះស្ថាន) ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងនៃបទបញ្ជាផ្ទៃក្នុង ដែលសម្រេច ដោយក្រុមប្រឹក្សាភិបាល។

ចំពោះមន្ត្រីរាជការក្របខ័ណ្ឌមុខងារសាធារណៈ បទបញ្ជាផ្ទៃក្នុងស្តីពីបុគ្គលិក ត្រូវអនុលោមតាម បទបញ្ញត្តិទាំងឡាយនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដទៃទៀតរបស់មន្ត្រីរាជការក្របខ័ណ្ឌ មុខងារសាធារណៈ។

មន្ត្រីរាជការក្របខ័ណ្ឌមុខងារសាធារណៈ ដែលបំពេញភារកិច្ចនៅ (ឈ្មោះគ្រឹះស្ថាន) ទទួលបាន ការផ្តល់លាភការ ប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភផ្សេងៗពីថវិការដ្ឋស្របតាមច្បាប់ និងបទប្បញ្ញត្តិជា ធរមាន។

ការផ្តល់លាភការ ប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភផ្សេងៗក្រៅពីថវិការដ្ឋជូនបុគ្គលិកអចិន្ត្រៃយ៍ និង បុគ្គលិកជាប់កិច្ចសន្យានៃ (ឈ្មោះគ្រឹះស្ថាន) ត្រូវសម្រេចជាគោលការណ៍ដោយរដ្ឋមន្ត្រីក្រសួង..... និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមសំណើរបស់នាយក (ឈ្មោះគ្រឹះស្ថាន) បន្ទាប់ពីមានការយល់ ព្រមពីក្រុមប្រឹក្សាភិបាល។

ផ្នែកទី៤

ទ្រព្យសម្បត្តិរបស់ (ឈ្មោះគ្រឹះស្ថាន)

មាត្រា ១៥.-

(ឈ្មោះគ្រឹះស្ថាន) ត្រូវទទួលខុសត្រូវគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ តាមលក្ខខណ្ឌកំណត់ដោយច្បាប់ និងបទប្បញ្ញត្តិជាធរមានពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

(ឈ្មោះគ្រឹះស្ថាន) មានទ្រព្យសម្បត្តិ ដែលរួមមាន៖

ក. ធនធានគ្រាដំបូងទទួលបានពីរដ្ឋ ដែលមានបញ្ជាក់ក្នុងតារាងតុល្យការ ភ្ជាប់ជាឧបសម្ព័ន្ធនៃ អនុក្រឹត្យបង្កើត (ឈ្មោះគ្រឹះស្ថាន) នេះ។ តារាងតុល្យការនៃធនធានគ្រាដំបូងនេះ ត្រូវរៀបចំដោយគណៈ កម្មការអន្តរក្រសួង រវាងក្រសួង ស្ថាប័នអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ទទួលបានការឯកភាព និងចុះហត្ថលេខាពីក្រសួង ស្ថាប័នអាណាព្យាបាលទាំងពីរ។ តារាងតុល្យការ ត្រូវ មានភ្ជាប់បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ រួមជាមួយនឹងតារាងឧបសម្ព័ន្ធពាក់ព័ន្ធនានា។

ខ. ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដែលអាចរកបានក្រោយថ្ងៃបង្កើត (ឈ្មោះគ្រឹះស្ថាន) ដោយអនុលោម តាមច្បាប់ និងបទប្បញ្ញត្តិជាធរមានពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

(ឈ្មោះគ្រឹះស្ថាន) ត្រូវបង្កើតគណៈកម្មការមួយមានឈ្មោះថា គណៈកម្មការរៀបចំបញ្ជីសារពើភណ្ឌ ដើម្បីរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់ (ឈ្មោះគ្រឹះស្ថាន)។ នាយក (ឈ្មោះគ្រឹះស្ថាន) ដែលជា ប្រធាន និងសមាជិកដទៃទៀតនៃគណៈកម្មការនេះ ត្រូវទទួលខុសត្រូវ និងចុះហត្ថលេខាលើបញ្ជីសារពើ ភណ្ឌ ដែលបានរៀបចំរួច។ ការរៀបចំបញ្ជីសារពើភណ្ឌ ត្រូវបំពេញទិន្នន័យរបស់ទ្រព្យសម្បត្តិនីមួយៗ ឱ្យ បានពេញលេញ និងគ្រប់ជ្រុងជ្រោយដោយអនុលោមទៅតាមបែបបទ នីតិវិធី និងទម្រង់គំរូរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

(ឈ្មោះគ្រឹះស្ថាន) មានកាតព្វកិច្ចរៀបចំតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋ កើនឡើង និងថយចុះ ប្រចាំឆ្នាំនីមួយៗឱ្យបានត្រឹមត្រូវ ដោយយកបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ភ្ជាប់នឹងតារាងតុល្យការនៃ

ធនធានគ្រាដំបូងជាគោល រួចហើយត្រូវផ្ញើមកអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ(ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)យ៉ាងយូរនៅចុងត្រីមាសទី ១(មួយ)នៃឆ្នាំបន្ទាប់។

(ឈ្មោះ: គ្រឹះស្ថាន) អាចធ្វើការទិញ-លក់ ដូរ ជួល ផ្ទេរ និងធ្វើការជម្រះបញ្ជីចលនទ្រព្យ និងអចលនទ្រព្យ លុះត្រាតែទ្រព្យសម្បត្តិទាំងនោះត្រូវបានចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់រដ្ឋ។ លក្ខខណ្ឌ និងនីតិវិធីនៃការទិញ-លក់ ដូរ ជួល ផ្ទេរ និងធ្វើការជម្រះបញ្ជីនូវទ្រព្យសម្បត្តិរដ្ឋទាំងនោះ ត្រូវស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងមានការឯកភាពពីក្រសួងអាណាព្យាបាលទាំងពីរ ហើយត្រូវស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ក្នុងករណីដែល (ឈ្មោះ: គ្រឹះស្ថាន) ត្រូវធ្វើការរំលាយ លើកលែងតែមានបដិប្បញ្ញត្តិដែលចែងដោយអនុក្រឹត្យ ទ្រព្យសកម្មដែលជាចលនទ្រព្យ និងអចលនទ្រព្យរបស់ (ឈ្មោះ: គ្រឹះស្ថាន) ត្រូវបង្វិលចូលជាកម្មសិទ្ធិរបស់រដ្ឋវិញ ក្រោយពីការជម្រះបញ្ជីតាមនីតិវិធីជាធរមាន។ ចំពោះទ្រព្យសកម្មជាប្រយោជន៍ ត្រូវបង្វែរចូលគណនីទោលរបស់រតនាគារជាតិ។

ផ្នែកទី៥

ការគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យរបស់ (ឈ្មោះ: គ្រឹះស្ថាន)

មាត្រា ១៦.-

(ឈ្មោះ: គ្រឹះស្ថាន) ត្រូវមានគណនេយ្យភាពចំពោះក្រសួង.....និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើការគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

មាត្រា ១៧.-

នាយក (ឈ្មោះ: គ្រឹះស្ថាន) ជាអាណាប័កផ្ទេរសិទ្ធិនៃថវិការបស់ (ឈ្មោះ: គ្រឹះស្ថាន) ដែលទទួលបានការប្រគល់សិទ្ធិពីរដ្ឋមន្ត្រីក្រសួង..... ដែលជាអាណាប័កដើមខ្សែ មានសិទ្ធិអំណាចដូចតទៅ៖

- បញ្ជា និងជម្រះចំណូល
- បញ្ជាចំណាយ ជម្រះបញ្ជី និងចេញអាណត្តិបើកប្រាក់។

ក្នុងនាមជាអាណាប័កផ្ទេរសិទ្ធិ នាយក (ឈ្មោះ: គ្រឹះស្ថាន) អាចផ្ទេរសិទ្ធិនេះបន្តឱ្យអាណាប័កជំនួសដោយមានការយល់ព្រមពីអាណាប័កដើមខ្សែ។

ក្រសួង.....ត្រូវតែងតាំងមន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុរបស់ (ឈ្មោះ: គ្រឹះស្ថាន) តាមសំណើរបស់នាយក (ឈ្មោះ: គ្រឹះស្ថាន) និងដោយមានការសម្រេចជាមុនពីក្រុមប្រឹក្សាភិបាល ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុនៅ (ឈ្មោះ: គ្រឹះស្ថាន) ។ មន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវមានលក្ខណសម្បត្តិ ដូចខាងក្រោម៖

- មានកម្រិតវប្បធម៌ចាប់ពីបរិញ្ញាបត្រឡើង ផ្នែកសេដ្ឋកិច្ច ឬផ្នែកហិរញ្ញវត្ថុ

- មានបទពិសោធន៍ការងារផ្នែកសេដ្ឋកិច្ច ឬផ្នែកហិរញ្ញវត្ថុយ៉ាងតិច ៣(បី)ឆ្នាំ
- ធ្លាប់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុសាធារណៈ ដោយមានវិញ្ញាបនបត្របញ្ជាក់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា១៨._

កិច្ចប្រតិបត្តិការហិរញ្ញវត្ថុ និងការកាន់កាប់បញ្ជីគណនេយ្យ ត្រូវអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ក្រោមការទទួលខុសត្រូវផ្ទាល់របស់គណនេយ្យករ។

គណនេយ្យករ ត្រូវមានតុណ្ហវុឌ្ឍិ និងបទពិសោធន៍វិជ្ជាជីវៈច្បាស់លាស់ គ្រប់គ្រាន់ ព្រមទាំងបំពេញលក្ខខណ្ឌផ្សេងទៀត ដែលស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ គណនេយ្យករ ត្រូវបានតែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គណនេយ្យករត្រូវចូលរួមក្នុងការប្រជុំរបស់ក្រុមប្រឹក្សាភិបាល ក្នុងឋានៈជាអ្នកពិគ្រោះយោបល់។ គណនេយ្យករ មានភារកិច្ច ៖

- គ្រប់គ្រងការប្រមូលចំណូល
- ទូទាត់ចំណាយ
- រក្សាទុក និងគ្រប់គ្រងការប្រើប្រាស់នូវមូលនិធិ និងវត្ថុមានតម្លៃ
- រក្សាទុកនូវលិខិតយុត្តិការ និងកាន់កាប់បញ្ជីគណនេយ្យ
- ចូលរួមរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់(ឈ្មោះគ្រឹះស្ថាន)។

គណនេយ្យករអាចមានមន្ត្រីជំនាញមួយចំនួនជាជំនួយការក្នុងការបំពេញមុខងាររបស់ខ្លួន។

មាត្រា១៩._

ប្រភពធនធានរបស់ (ឈ្មោះគ្រឹះស្ថាន) រួមមាន៖

- ធនធានដំបូងរបស់រដ្ឋផ្តល់ជូន (ឈ្មោះគ្រឹះស្ថាន) នៅពេលចាប់ផ្តើមបង្កើតដំបូង ស្របតាមមាត្រា ១៥ នៃអនុក្រឹត្យនេះ
- ការផ្ទេរក្នុងលក្ខណៈជាអន្តរាគមន៍សាធារណៈដែលមានគ្រោងក្នុងថវិការដ្ឋ ដូចជាឧបត្ថម្ភធនសម្រាប់ដំណើរការ និងឧបត្ថម្ភធនជាមូលធន
- អំណោយ ជំនួយ និងអច្ឆ័យទានដែល (ឈ្មោះគ្រឹះស្ថាន) បានទទួល
- កម្រៃសេវាសាធារណៈ ឬភាគទានដែល (ឈ្មោះគ្រឹះស្ថាន)មានសិទ្ធិប្រមូល ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន
- កម្រៃពីទ្រព្យសម្បត្តិរបស់ (ឈ្មោះគ្រឹះស្ថាន) និងចំណូលពីការលក់ទ្រព្យសម្បត្តិទាំងនោះ ស្របតាមការកំណត់នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។

មាត្រា ២០._

ចំណូល ចំណាយចរន្ត និងមូលធនរបស់ (ឈ្មោះ: ភ្នំពេញ) ត្រូវគ្រោងក្នុងថវិកាប្រចាំឆ្នាំរបស់ (ឈ្មោះ: ភ្នំពេញ) និងត្រូវឆ្លុះបញ្ចាំងជាឧបសម្ព័ន្ធនៃថវិកាក្រសួង..... ។ ចំណូលរបស់ (ឈ្មោះ: ភ្នំពេញ) រួមមានការឧបត្ថម្ភពីថវិការដ្ឋ ចំណូលផ្ទាល់ និងចំណូលផ្សេងៗ ស្របតាមមាត្រា១៩។

ថវិកាត្រូវរៀបចំដោយនាយក (ឈ្មោះ: ភ្នំពេញ) ហើយត្រូវដាក់ជូនក្រុមប្រឹក្សាភិបាល ដើម្បីពិនិត្យ និងអនុម័ត រួចបញ្ជូនទៅក្រសួង..... ពិនិត្យ និងសម្រេច មុននឹងបញ្ជូនបន្តទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយអនុលោមតាមប្រតិទិននៃការរៀបចំថវិកាប្រចាំឆ្នាំ ដូចមានចែងក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

ថវិកា ត្រូវមានតុល្យភាពរវាងចំណូល និងចំណាយ។

ចំណូល និងចំណាយរបស់ (ឈ្មោះ: ភ្នំពេញ) ត្រូវគោរពតាមវិធាននៃចំណាត់ថ្នាក់ និងការគ្រប់គ្រងដូចថវិការដ្ឋដែរ។

ចំណាយ ត្រូវឆ្លុះបញ្ចាំងនូវគ្រប់មុខសញ្ញានៃការប្រើប្រាស់ពីគ្រប់ប្រភពឥណទាន។

(ឈ្មោះ: ភ្នំពេញ) មិនអាចបង្កើតលក្ខខណ្ឌ ដែលនាំឱ្យមានឱនភាពថវិកាឡើយ ក្នុងអំឡុងពេលនៃការអនុវត្តថវិកាប្រចាំឆ្នាំ លើកលែងតែមានការយល់ព្រមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មាត្រា ២១._

គណនេយ្យរបស់ (ឈ្មោះ: ភ្នំពេញ) រួមមាន÷

- គណនេយ្យទូទៅដែលគោរពតាមគោលការណ៍ទ្វេភាគ ដែលឆ្លុះបញ្ចាំងគ្រប់ប្រតិបត្តិការថវិកាប្រតិបត្តិការសាច់ប្រាក់ និងប្រតិបត្តិការជាមួយតតិយជន
- គណនេយ្យអចលនទ្រព្យ ទ្រព្យសកម្ម និងគណនេយ្យតម្លៃ
- គណនេយ្យវិភាគ ប្រសិនបើមានការចាំបាច់។

កិច្ចបញ្ជីគណនេយ្យរបស់ (ឈ្មោះ: ភ្នំពេញ) ត្រូវរៀបចំស្របតាមវិធានទូទៅ និងប្លង់គណនេយ្យសាធារណៈ។

គោលការណ៍ណែនាំស្តីពីកិច្ចបញ្ជីគណនេយ្យទូទៅ គណនេយ្យរដ្ឋទេយ្យបុណ្យប្រទាន និងគណនេយ្យរដ្ឋទេយ្យចំណូលរបស់ (ឈ្មោះ: ភ្នំពេញ) ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មាត្រា ២២._

ថវិការបស់ (ឈ្មោះ: ភ្នំពេញ) គឺជាមូលនិធិសាធារណៈរបស់រដ្ឋ។

ថវិការបស់ (ឈ្មោះគ្រឹះស្ថាន) ដែលមានប្រភពឧបត្ថម្ភធនពីថវិការដ្ឋ ត្រូវដាក់ចូលក្នុងគណនីនៅ រតនាគារជាតិជាចាំបាច់ លើកលែងតែមានបដិប្បញ្ញត្តិដែលកំណត់ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចអនុញ្ញាតឱ្យ (ឈ្មោះគ្រឹះស្ថាន) ប្រើប្រាស់គណនីនៅធនាគារ ពាណិជ្ជសម្រាប់គ្រប់គ្រងថវិកា ដែលបានមកពីចំណូលផ្ទាល់ និងពីប្រភពផ្សេងៗទៀត។

អតិរេករបស់ (ឈ្មោះគ្រឹះស្ថាន) ត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាល។ អតិរេកនេះត្រូវមានការ បញ្ជាក់ទទួលស្គាល់ពីក្រសួង..... និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អតិរេកនេះ អាចត្រូវបានចាត់ចែង សម្រាប់ធ្វើហិរញ្ញប្បទានដល់ចំណាយប្រតិបត្តិការនាការិយ- បរិច្ឆេទបន្ទាប់ និង/ឬសម្រាប់ការវិនិយោគជាប្រយោជន៍ដល់ការអភិវឌ្ឍ (ឈ្មោះគ្រឹះស្ថាន) ឬជាកម្មវត្ថុនៃ ការបង់ចូលថវិកាជាតិ។ ការចាត់ចែងអតិរេកនេះ ត្រូវមានការយល់ព្រមពីក្រសួង និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ផ្នែកទី ៦

របបសារពើពន្ធរបស់ (ឈ្មោះគ្រឹះស្ថាន)

មាត្រា ២៣._

(ឈ្មោះគ្រឹះស្ថាន) ត្រូវស្ថិតនៅក្រោមនីតិវិធីរបបសារពើពន្ធជាធរមាន លើកលែងតែមានបដិ- ប្បញ្ញត្តិដែលចែងដោយច្បាប់។

ផ្នែកទី ៧

ការងារលទ្ធកម្មរូបស (ឈ្មោះគ្រឹះស្ថាន)

មាត្រា ២៤._

ការគ្រប់គ្រង ការអនុវត្ត និងការត្រួតពិនិត្យការងារលទ្ធកម្មក្នុង (ឈ្មោះគ្រឹះស្ថាន) ត្រូវអនុលោម តាមច្បាប់ស្តីពីលទ្ធកម្មសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ។

ជំពូកទី ៣

អាណាព្យាបាលភាព

មាត្រា ២៥._

គ្រឹះស្ថានសាធារណៈរដ្ឋបាល មានអាណាព្យាបាល ២ (ពីរ) ដូចខាងក្រោម៖

- ១. អាណាព្យាបាលបច្ចេកទេស គឺក្រសួង..... ។
- ២. អាណាព្យាបាលហិរញ្ញវត្ថុ គឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានអគ្គនាយកដ្ឋានថវិកាជាសេនាធិការក្នុងការសម្របសម្រួល គ្រប់គ្រង (ឈ្មោះគ្រឹះស្ថាន) ។

មាត្រា២៦._

អាណាព្យាបាលបច្ចេកទេស និងអាណាព្យាបាលហិរញ្ញវត្ថុ អាចចាត់មន្ត្រីមានសមត្ថកិច្ចឱ្យធ្វើអធិការកិច្ច សវនកម្ម តាមដាន និងត្រួតពិនិត្យលើកិច្ចប្រតិបត្តិការនានារបស់ (ឈ្មោះគ្រឹះស្ថាន) តាមការចាំបាច់។

មាត្រា២៧._

(ឈ្មោះគ្រឹះស្ថាន) ត្រូវផ្តល់ជូនអាណាព្យាបាលបច្ចេកទេស អាណាព្យាបាលហិរញ្ញវត្ថុ និងមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុប្រចាំ (ឈ្មោះគ្រឹះស្ថាន) ក្នុងរយៈពេលយ៉ាងយូរ ១៥(ដប់ប្រាំ)ថ្ងៃ ក្រោយការពិនិត្យនិងអនុម័ត ដោយក្រុមប្រឹក្សាភិបាលនូវឯកសារដូចខាងក្រោម៖

- កំណត់ហេតុនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល
- ផែនការអភិវឌ្ឍន៍ (ឈ្មោះគ្រឹះស្ថាន)
- គម្រោងថវិកាប្រចាំឆ្នាំរបស់ (ឈ្មោះគ្រឹះស្ថាន)
- របាយការណ៍គ្រប់គ្រង (ឈ្មោះគ្រឹះស្ថាន) របាយការណ៍គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ របាយការណ៍លទ្ធកម្មសាធារណៈ និងរបាយការណ៍ហិរញ្ញវត្ថុ។

ទទួលបានឯកសារខាងលើ អាណាព្យាបាលបច្ចេកទេស អាណាព្យាបាលហិរញ្ញវត្ថុ និងមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុប្រចាំ (ឈ្មោះគ្រឹះស្ថាន) ត្រូវចាត់ការបន្តតាមសមត្ថកិច្ចរៀងៗខ្លួន ស្របតាមបទប្បញ្ញត្តិជាធរមាន។

ផ្នែកទី១

អាណាព្យាបាលបច្ចេកទេស

មាត្រា២៨._

អាណាព្យាបាលបច្ចេកទេសមានភារកិច្ច ដូចខាងក្រោម៖

- កំណត់គោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ (ឈ្មោះគ្រឹះស្ថាន) អនុវត្ត
- ពិនិត្យ និងសម្រេចផែនការអភិវឌ្ឍន៍របស់ (ឈ្មោះគ្រឹះស្ថាន)
- ពិនិត្យ និងសម្រេចលើសេចក្តីព្រាងនៃគម្រោងថវិកាប្រចាំឆ្នាំរបស់ (ឈ្មោះគ្រឹះស្ថាន)
- ពិនិត្យ និងសម្រេចលើសំណើចាត់ចែង ប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ និងជម្រះបញ្ជីសារពើភណ្ណ
- ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តផ្នែកបច្ចេកទេសរបស់ (ឈ្មោះគ្រឹះស្ថាន)
- ដាក់ចេញនូវវិធានការកែលម្អនានាពាក់ព័ន្ធនឹងការអនុវត្តផ្នែកបច្ចេកទេសរបស់(ឈ្មោះគ្រឹះស្ថាន)
- ពិនិត្យ និងសម្រេចអំពីរចនាសម្ព័ន្ធនៃ (ឈ្មោះគ្រឹះស្ថាន)

- ស្នើតែងតាំងនាយក (ឈ្មោះ: គ្រឹះស្ថាន)
- តែងតាំងមន្ត្រីរាជការក្របខ័ណ្ឌមុខងារសាធារណៈដែលបម្រើការងារនៅ (ឈ្មោះ: គ្រឹះស្ថាន) អនុលោមតាមបទប្បញ្ញត្តិជាធរមាន
- តែងតាំងមន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុរបស់(ឈ្មោះ: គ្រឹះស្ថាន)។

មាត្រា ២៩._

អនុលោមតាមបទប្បញ្ញត្តិជាធរមាន អាណាព្យាបាលបច្ចេកទេស ត្រូវធ្វើជូនអាណាព្យាបាលហិរញ្ញវត្ថុ ជាលាយលក្ខណ៍អក្សរ នូវការសម្រេចទាំងឡាយរបស់ខ្លួន និងរបស់ក្រុមប្រឹក្សាភិបាល ដែលពាក់ព័ន្ធនឹង ការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ ដើម្បីពិនិត្យ និងសម្រេច មានជាអាទិ៍÷

- ផែនការអភិវឌ្ឍន៍ (ឈ្មោះ: គ្រឹះស្ថាន)
- គម្រោងថវិកាប្រចាំឆ្នាំរបស់ (ឈ្មោះ: គ្រឹះស្ថាន)
- ការចាត់ចែង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ និងការជម្រះបញ្ជីសារពើភណ្ណ
- របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ
- សេចក្តីសម្រេចស្តីពីការផ្តល់លាភការ ប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភផ្សេងៗ
- សេចក្តីសម្រេចផ្សេងទៀតដែលអាចមានផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ។

មាត្រា ៣០._

អាណាព្យាបាលបច្ចេកទេស មានសិទ្ធិលុប ឬផ្អាកការអនុវត្តសេចក្តីសម្រេចពាក់ព័ន្ធនឹង (ឈ្មោះ: គ្រឹះស្ថាន) ក្នុងករណីដែល ÷

- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ឬនាយក (ឈ្មោះ: គ្រឹះស្ថាន) ផ្ទុយនឹងគោលនយោបាយ ឬយុទ្ធសាស្ត្ររបស់(ឈ្មោះ: គ្រឹះស្ថាន) ក៏ដូចជារបស់ក្រសួង.....
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ឬនាយក (ឈ្មោះ: គ្រឹះស្ថាន) ផ្ទុយនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
- សេចក្តីសម្រេចធ្វើឡើងដោយក្រសួង ស្ថាប័ន អាជ្ញាធរ ដែលមិនមានសមត្ថកិច្ចតាមផ្លូវច្បាប់ ឬសេចក្តីសម្រេចធ្វើឡើងដោយការប្រជុំក្រុមប្រឹក្សាភិបាល ដែលពុំអនុលោមតាមនីតិវិធី
- សេចក្តីសម្រេចមានការពាក់ព័ន្ធនឹងបណ្តឹងផ្សេងៗ ដែលពុំទាន់បានដោះស្រាយរួច។

ការលុបចោល ឬការផ្អាកខាងលើនេះ ត្រូវធ្វើឡើងដោយប្រកាសរបស់ក្រសួង..... ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់។ ក្រសួង..... ត្រូវជូនដំណឹងអំពីប្រកាសនេះ ដល់នាយក (ឈ្មោះ: គ្រឹះស្ថាន)។ នាយក (ឈ្មោះ: គ្រឹះស្ថាន) ត្រូវជូនព័ត៌មានបន្តទៅក្រុមប្រឹក្សាភិបាល ក្នុងរយៈពេលដ៏ឆាប់បំផុត។

មាត្រា៣១._

ក្នុងករណីដែលក្រុមប្រឹក្សាភិបាល ឬនាយក(ឈ្មោះ**ត្រីះស្ថាន**)ពុំប្រតិបត្តិតាមបណ្តាវិធានដែលមាន ចែងក្នុងច្បាប់ ឬបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងរបស់ (ឈ្មោះ**ត្រីះស្ថាន**) ក្រសួង..... អាចចេញសេចក្តីសម្រេច និងអាចប្រើប្រាស់វិធានការចាំបាច់ទាំងអស់ បន្ទាប់ពីបានធ្វើការណែនាំ និងដាក់ កំហិតជាលាយលក្ខណ៍អក្សររួចមក។

ផ្នែកទី ២

អាណាព្យាបាលហិរញ្ញវត្ថុ

មាត្រា៣២._

អាណាព្យាបាលហិរញ្ញវត្ថុ មានភារកិច្ច÷

- ពិនិត្យ និងផ្តល់ការយល់ព្រមលើផែនការអភិវឌ្ឍន៍ (ឈ្មោះ**ត្រីះស្ថាន**)
 - ពិនិត្យ និងសម្រេចលើគម្រោងថវិកាប្រចាំឆ្នាំរបស់ (ឈ្មោះ**ត្រីះស្ថាន**)
 - ពិនិត្យ និងអនុម័តផែនការលទ្ធកម្មរបស់ (ឈ្មោះ**ត្រីះស្ថាន**)
 - ពិនិត្យ និងសម្រេចលើការចាត់ចែង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ និងការជម្រះបញ្ជីសារពើភណ្ណ
 - ពិនិត្យ និងផ្តល់ការយល់ព្រមលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ
 - ពិនិត្យ និងសម្រេចលើសេចក្តីសម្រេចស្តីពីការផ្តល់លាភការ ប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភផ្សេងៗ
 - ពិនិត្យ និងសម្រេច ឬផ្តល់ការយល់ព្រម លើឯកសារផ្សេងទៀត តាមសំណើរបស់ក្រសួង.....
- ឬនាយក(ឈ្មោះ**ត្រីះស្ថាន**)ស្របតាមបទប្បញ្ញត្តិជាធរមាន
- រៀបចំ និងដាក់ឱ្យអនុវត្តនូវវិធាននិងនីតិវិធីចំណូល ចំណាយ បទដ្ឋានចំណូល ចំណាយ និង បទដ្ឋានគតិយុត្តទាំងឡាយដទៃទៀតពាក់ព័ន្ធនឹងហិរញ្ញវត្ថុរបស់(ឈ្មោះ**ត្រីះស្ថាន**)។

មាត្រា៣៣._

សេចក្តីសម្រេចរបស់នាយក (ឈ្មោះ**ត្រីះស្ថាន**) ក្រុមប្រឹក្សាភិបាល និងរបស់អាណាព្យាបាល បច្ចេកទេសដែលពាក់ព័ន្ធនឹងការងារហិរញ្ញវត្ថុ ដូចមានចែងក្នុងមាត្រា៣២ នៃអនុក្រឹត្យនេះ ពុំមាន អានុភាពអនុវត្តឡើយ ក្នុងករណីដែលពុំមានការយល់ព្រមពីអាណាព្យាបាលហិរញ្ញវត្ថុ។

ក្នុងករណីអាណាព្យាបាលហិរញ្ញវត្ថុជំទាស់លើសេចក្តីសម្រេច ដូចមានចែងក្នុងកថាខណ្ឌទី១ នៃ មាត្រានេះ អាណាព្យាបាលហិរញ្ញវត្ថុ ត្រូវធ្វើជូនអាណាព្យាបាលបច្ចេកទេស និងនាយក(ឈ្មោះ**ត្រីះស្ថាន**)នូវ ការជំទាស់របស់ខ្លួន ដោយបញ្ជាក់នូវមូលហេតុច្បាស់លាស់។ នាយក(ឈ្មោះ**ត្រីះស្ថាន**)និងក្រុមប្រឹក្សា ភិបាលនិងអាណាព្យាបាលបច្ចេកទេស ត្រូវពិនិត្យ និងដោះស្រាយឱ្យបានឆាប់បំផុត នូវករណីដែលបាន លើកឡើងនោះ ដោយអនុលោមតាមបទប្បញ្ញត្តិជាធរមាន។

មាត្រា៣៤._

អាណាព្យាបាលហិរញ្ញវត្ថុ អាចលុប ឬផ្អាក ការអនុវត្តសេចក្តីសម្រេចចិត្តពាក់ព័ន្ធទិដ្ឋភាពហិរញ្ញវត្ថុ របស់នាយក(ឈ្មោះ: **គ្រឹះស្ថាន**) ក្រុមប្រឹក្សាភិបាល និងអាណាព្យាបាលបច្ចេកទេស ក្នុងករណីដែល ÷

- សេចក្តីសម្រេចរបស់នាយក(ឈ្មោះ: **គ្រឹះស្ថាន**) ក្រុមប្រឹក្សាភិបាល និងអាណាព្យាបាលបច្ចេកទេស ផ្ទុយនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត
- សេចក្តីសម្រេចមានការពាក់ព័ន្ធនឹងបណ្តឹងផ្សេងៗ ដែលពុំទាន់បានដោះស្រាយរួច។

ការលុបចោល ឬការផ្អាកទុកនេះ ត្រូវមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ និងត្រូវជូនដំណឹងដល់ អាណាព្យាបាលបច្ចេកទេស និងនាយក (ឈ្មោះ: **គ្រឹះស្ថាន**) ដែលត្រូវជូនព័ត៌មានបន្តទៅក្រុមប្រឹក្សាភិបាល ក្នុងរយៈពេលដ៏ឆាប់បំផុត ។

មាត្រា៣៥._

អាណាព្យាបាលហិរញ្ញវត្ថុត្រូវតែងតាំងមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ ១(មួយ)រូបប្រចាំ(ឈ្មោះ: **គ្រឹះស្ថាន**) ដើម្បីបំពេញមុខងារ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធជាធរមាន ។

ជំពូកទី៤

ការត្រួតពិនិត្យ

មាត្រា៣៦._

(ឈ្មោះ: **គ្រឹះស្ថាន**) ត្រូវមានអង្គភាពសវនកម្មផ្ទៃក្នុង ដែលត្រូវបង្កើត តែងតាំង ផ្លាស់ប្តូរ និងបញ្ចប់ ភារកិច្ចដោយអាណាព្យាបាលបច្ចេកទេស តាមសំណើរបស់ក្រុមប្រឹក្សាភិបាល។

មាត្រា៣៧._

(ឈ្មោះ: **គ្រឹះស្ថាន**) ត្រូវស្ថិតក្រោមការធ្វើអធិការកិច្ច សវនកម្ម តាមដាន ត្រួតពិនិត្យដោយអាណា- ព្យាបាលបច្ចេកទេស អាណាព្យាបាលហិរញ្ញវត្ថុ និងអាជ្ញាធរសវនកម្មជាតិស្របតាមច្បាប់ជាធរមាន។

ក្នុងករណីចាំបាច់ (ឈ្មោះ: **គ្រឹះស្ថាន**) អាចត្រូវបានតម្រូវឱ្យស្ថិតក្រោមការធ្វើសវនកម្ម ដោយសវនករ ឯករាជ្យដោយមានការទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជំពូកទី៥

អវសានប្បញ្ញត្តិ

មាត្រា៣៨._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍។

មាត្រា ៣៩.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង..... រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ខែ ព.ស.
ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី ខែ ឆ្នាំ
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី សូមហត្ថលេខា

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួង.....

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣៩
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០២ ស.ណ.ស

សារាចរណែនាំ

ស្តីពីការចាត់វិធានការថែរក្សាទឹកទុក

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញថា នៅដើមឆ្នាំ ២០១៩ នេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរង(ដោយប្រយោល) ពីឥទ្ធិពលបាតុភូត អែលនីណូ (El Nino) ។ ឥទ្ធិពលនៃបាតុភូតនេះនឹងបង្កឲ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជានារដូវប្រាំងនេះ (ពិសេសក្នុងខែមេសា និងខែ ឧសភា) មានសភាពក្តៅហួតហែង សីតុណ្ហភាពអតិបរមានៅពេលខ្លះអាចហាក់ឡើងដល់ ៤០-៤២ ០C មានភ្លៀងកក់ខែតិច មានបាតុភូតផ្កុំ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន រដូវវស្សាមកដល់យឺតយ៉ាវបណ្តាឆ្នាំកន្លងទៅ ។ ល ។

យោងលើស្ថានភាពអាកាសធាតុ ដូចបានព្យាករណ៍ខាងលើ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចខាងក្រោម ៖

១- ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ ២០១៩ នេះ គឺអាចធ្វើបានតែ ១ ដង ប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី ២ បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ ។

២- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ។

៣- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនានាដូចជាខ្យល់កន្ត្រាក់ជាដើម ។

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម
 - លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ(២៣) ខែ ១២ ឆ្នាំ ២០១៨ ភ្នំពេញ ថ្ងៃទី ១៧ ខែ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៤៥៧/ន.ក្រ.បក.ប្រ.ក.ស.ក. ០៨

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃ...ខែ...ឆ្នាំ... ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី...ខែ...ឆ្នាំ...

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំបន្តសុពលភាពវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និងប្តូរប្រកាសបង្កើតរោងចក្រថ្មី ចុះថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៤ របស់ក្រុមហ៊ុន ប៊ីយូធីហ្វូល ស្រ្តីង ហ្វូតវែរ

ស ៤ ្រ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ប៊ីយូធីហ្វូល ស្រ្តីង ហ្វូតវែរ (BEAUTIFUL SPRING FOOTWEAR CO., LTD.) តំណាងដោយលោកស្រី CHANG, MIN-CHU បង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ២២ ភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។



ឈ្មោះផលិតផល
ស្បែកជើង

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៥២០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លូវឈ្មោះរោងចក្រ ៖ “រោងចក្រផលិតស្បែកជើង ប៊ីយូធីហ្វិល ស្រ្តីង ហ្វិតវ៉ែ”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែ យ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសបង្កើតរោងចក្រលេខ ២៤៨ ឧច.កឧ.ប្រក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តតាកែវ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- ចម្លងចុះ៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- គ្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលាខេត្តតាកែវ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តតាកែវ
- រដ្ឋបាលស្រុកត្រាំកក់
- រដ្ឋបាលឃុំលាយបូរ
- "ដើម្បីជូនជ្រាប"
- ដុចប្រការ១៥ "ដើម្បីអនុវត្ត"
- ឯកសារ-កាលប្បវត្តិ

ជ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ



ហេង សុខគង់

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្រូវឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី